

ក្រសួងសុខាភិបាល
មន្ទីរមន្ត្រីជាតិពេជ្យ សិដ្ឋហាងសិល
Ministry of Health
National Center for Tuberculosis
and Leprosy Control

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ឯកសារបណ្តុះបណ្តាលស្ថិតិ
មន្ទីរពិលោធន៍របៀប
Training Module on
TB Laboratory

ឯកសារទី 2 : ការបណ្តុះមោត (ផ្នែកទី ២)
Module 2 : Culture Examination
(Part 2)

JICA LIBRARY





1212035 [8]

កម្មវិធីជាតិពេជ្យ

National TB Control Program

ខ្លួន ឆ្នាំ ២០១២

December 2012



ក្រសួងសុខាភិបាល
មន្ទីរមន្ត្រីលោកស្រី
Ministry of Health
National Center for Tuberculosis
and Leprosy Control

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ឯកសារបណ្តុះបណ្តាលលើពី
មន្ទីរស្ថាបន្ទូយ
Training Module on
TB Laboratory

មុខឈប់ : ការបណ្តុះមេណោគ (ផ្នែកទី២) 2
Module2 : Culture Examination
(Part 2)


JICA LIBRARY



1212035 [8]

កម្មវិធីជាតិកំចាត់រាល់យេង
National TB Control Program


ខ្លួន ខ្លួន ២០១២
December 2012



မြန်မာ-၁၂

କ୍ଷାମଶ୍ରେଷ୍ଠତମ୍ କ୍ଷାମଶ୍ରେଷ୍ଠତମ୍ ଶିଳକ୍ଷାତ୍ମକତମ୍ଭୁତମ୍

BACTEC MGIT 960 System



សាខាអគ្គនភាពខ្លួន មហាឨុប័ណ្ណ MGIT ៩៦០

ច្បាលបណ្តុះរវាង(MGIT) ផ្តល់នៅក្នុងសារធាតុរារដែលតែងតាំង
ផ្តល់នៅក្នុងសារធាតុរារ និងការអើយក្នុងការការពារនៃការលើកដាក់មុន។
ច្បាលបណ្តុះរវាងមានភាពជាអ្នកស្ថិសនជាមួយឆ្នាក់នាករនៅក្នុងមីត្តិ ដែលជាប្រព័ន្ធយករាយដែលការពាររៀបចំការការពារដែលត្រូវក្នុងការការពារ និងការការពារដែលត្រូវក្នុងការការពារ។




1212035 [8]

ក្រែតិវត្ថុ

៩. ទិន្នន័យបណ្តុះរាស MGIT 7.0 mL

- ជាសារធាតុការប្រភេទ Modified Middlebrook 7H9 broth Base
- មាន Casein peptone
- មានសិនស់ផ្លូយអ៊ីរេសដែលធ្វើដាយជាមួយសុលិក្សន
- សារធាតុការមានខ្សែកាបុនិច (CO_2) 10%



ក្រែតិវត្ថុ (ត)

១០. សារធាតុបន្លំមសំរាប់នូវរាយុ (MGIT Growth Supplement)

- ប្រើសម្រាប់ថ្នាលបណ្តុះរាស MGIT 7mL tube
- ត្រូវកែងកំបន្លំមសំរាប់ថ្នាលបណ្តុះរាស MGIT មុននឹងធាតុការបណ្តុះរាសនិភាគ
- មានសិនស់ផ្លូយអ៊ីរេសដែលធ្វើដាយជាមួយសុលិក្សន
- មានខ្សែកាបុនិច (CO_2) 10%

សមាសភាពសំរាប់ដាក់បន្ថែមក្នុងចាយបណ្តោះរារ៉ា MGIT 960

a) OADC Enrichment Medium

- Oleic Acid: មានមុខារសំខាន់សំរាប់មេតាបូលីសរបស់មិគុបាក់តែវិ
 - Albumin (bovine): បាបយកអាមុធផែលត្រានខ្លាត្រូវដែលអាចពុលិសលមិគុបាក់តែវិ
 - Dextrose: ប្រភពត្វូល់ចាមពល
 - Catalase: — បំព្ទៃត្រូចតិតុលព័រអូកសុធម៌
- Polyoxyethylene stearate (POES): ជីវិញាការអុះលូកលាងសំរាប់មេតាបូលីសរបស់មិគុបាក់តែវិ របស់មេតាបូលីសរបស់មិគុបាក់តែវិ *M. tuberculosis* និងជាតិផ្លូយសំរាប់ប្រុបរាងរបស់មេតាបូលីសរបស់មិគុបាក់តែវិ

សមាសភាពកញ្ចប់បន្ថែម MGIT 960

MGIT 960 Supplement Kit Components

a) BBL™ MGIT™ PANTA™

- ល្អាយិសចិប្រាប៊ែងនឹងអកិសុុមប្រាប៊ែ (Antimicrobial mixture):
Polymyxin B
Amphotericin B
Nalidixic Acid
Trimethoprim
Azlocillin
- ទប់ក្នុងការអុះរបស់មេតាបូលីសរបស់មិគុបាក់តែវិ

ការរួចប័ណ្ណជាលម្អិតរារ (MGIT 960) សំរាប់បណ្តុះទេវាករបែង

- វិសាយ MGIT™ PANTA™ ជាមួយនឹង 15mL នៃសារធាតុដីរួចរារ (Growth Supplement)
 - អាសយក 15 mL – កំពាក់ចេញពីផលដោយធ្លាក់
 - ពេលវេលាយូចហើយ ត្រូវរក្សាទុកលួយ PANTA នៅសីភូណុត 2°– 8°C និងការប្រើបានត្រូវកំណើនពេល ៥ ថ្ងៃ
- ស្របប័ណ្ណជាលម្អិត ចូលខ្លួនសារធាតុយុរាយ PANTA នៅពេលខ្លួនការធាក់បណ្តុះទេវាករ

ការធាក់បញ្ហាយទិន្នន័យ MGIT

Inoculation of MGIT tube



MGIT tube

- រៀបចំទិន្នន័យ MGIT Tube មួយ
- ចុះលេខស្នាល់ទេវាករលើទិន្នន័យបណ្តុះ
- បន្ទូលួយសុណុយសុធម៌ PANTA 0.8 mL
- បន្ទូលួយកំនកទេវាករដើម្បីបានលាយយ៉ាងស្ម័គ្រែ: 0.5 mL
- ត្រូវឱ្យដឹក និងលាយដោយត្រូវប៉ូតិប
- ធ្វើតូចចិត្ត និងត្រូវធោនីករបែង និងការប្រើបានត្រូវបានរាយការណ៍ឡើង


ការធ្វើការបញ្ចូលត្រូវជ្រោមបណ្តុះបន្ទោម

គោលការណ៍ដែនការណ៍សាខ់សង្គម CDC:

ក្រុវិភាគបរស់អ្នកជីវិះអស់ត្រូវតែបណ្តុះទាំងត្រូវ

ច្បាលបណ្តុះរឹង

- សម្រាប់ឱ្យមេរោគមិក្សាតាក់តេវីដុះជាអតិថរញ្ជា
- បន្ទោមកំនកក្រុវិភាគដៃកុងតាមឯកត្រា 0.1 – 0.25 mL
ទៅលើច្បាលរឹង LJ



ការធ្វើការបញ្ចូលក្នុងទូបណ្តុះ (Incubator)


- ទីប MGIT ដែលបានធ្វើការបញ្ចូលរួច ត្រូវធ្វើក្នុងទូបការណ៍ MGIT 960 បន្ទាប់ពីស្អែនទីបនីមួយៗ ។
- រយៈពេលបណ្តុះសំរាប់ច្បាលរឹង: ៤៨ថ្ងៃ
- រយៈពេលបណ្តុះសំរាប់ច្បាលរឹង: ៥សប្តាហ៍

ការរកមួលអ្នកស្ថាបន

- ឧបករណ៍នឹងដូចសញ្ញា នៅពេលការបណ្តុះ ឡើងទៅជាឯូមធមាន
- បរិញ្ញាន M GIT បង្ហាញពីពេលណាងិសិប ភ្លាយជាឯូមធមានសម្រាប់ការងុំ ហើយវើនិងពណិត ដែលមិនបង្ហាញនៅក្រោមដីការងុំនៃទីបីយូមធមាន
- ការងុំមិកក្នុងការងុំ លេចឡើងជាប្រាប់ និងមិន ឲ្យកំពេកទេ ហើយធ្លាក់ចុះទៅក្រោម។


ការរកមួលអ្នកស្ថាបន

- យកចេញពីឧបករណ៍ អនុវត្តតាសនិមិត្តបំពាក់ពីណាន (Neelsen)
- ជាក់បណ្តុះសៀវភៅលបណ្តុះបាក់កែវិមានឈាម (BAP) ដើម្បីបញ្ជាក់ភាពត្បាន កុងតាមីនេ
- ត្បាស AFB វិូមធមាន និង ត្បាសកុងតាមីនេ : ការការណែនាំជាស៊ីវិូមធមាន" (ID Pending)



កញ្ចាប់ដែលបង់ពាល់មេចរណ៍នៃការអុវិជ្ជមាន

១. ចំនួនមេរោគ AFB ដែលធាក់បញ្ញូរ
២. ប្រភេទក្រុមមីកូតាក់កេវី
៣. តួនាទីការអំពីកំណើនដែលមានរបៈងក្រាស្ថុត
៤. ស្ថានភាពក្រុមបានរបស់អ្នកជីវិត
៥. ប៊ែហាល (pH) របស់វត្ថុវិភាគ
៦. ការបាត់បង់មីកូតាក់កេវីតុងពេលបច្ចុប្បន្នម៉ាសីនសង្គមខ្លួយ



បិវីរមជ្ជាមានការបណ្តុះវិជ្ជមាន

- វិជ្ជមានមិនពិត **False Positive**
 - មិនយើងបានអភិសុខុមប្រាងណាន់សំខ្បះ
- ធាក់ចូលតុងបរិភាគវិញដើម្បីឱ្យចិបបញ្ចប់យកលការបណ្តុះ
- ធាក់ចូលមើដើម្បីឱ្យតុងកំឡុងរពលធម៌ថែង
 - ចាប់ផ្តើមកំណត់ថាទីត្រូវវានេះការលក់វិជ្ជមាន
 - ក្នុងអំណោចតែត្រូវវានេះដើម្បីឱ្យរពលបណ្តុះ

ការង្រៀចំពើទេស្ថិករបាយការបណ្តុះវិធាន

ភាស AFB Smear

- ប្រសិនបើចូលរួមឱ្យឈាមទៅលើក ឬកុងតាមីន ដោយមិនគិតពីភាស
ត្រូវបណ្តុះបន្ទាន់ឡើលើ BAP ដើម្បីពិនិត្យបាក់កែវីដែលកុងតាមីន
- ប្រសិនបើភាសអវិធាន ហើយទិបមិនកុងតាមីន
ត្រូវដាក់ចូលទៅកុងម៉ាសីនវិញ និងធ្វើភាសទៀនវិញបន្ទាប់ពី១-៣ថ្ងៃ
ក្រោយ

បិវីការបណ្តុះវិធាន

• ការកុងតាមីន:

- មេរោគក្រោពីមេរោគរបៀបកិែកដុំ និងចេញសញ្ញាដឹកជញ្ជូនដែរ
- កុងតាមីនអាចធ្លើក AFB លាយឆ្នាច់ដែរ
- ទិបដែលកុងតាមីនអាចរៀបចំវិភាគទៀនវិញ ដោយដោកនុងតាមីនទៀន
វិញពីរក្នុងភាពដែលនោសល់ វិធម៌ចូលកុងតាមីនលាយឆ្នា និងបណ្តុះកុង
ចូលរួមឱ្យឈាមទៅលើក។
 - ការដោះស្រាយបញ្ហាផ្ទៃខ្ពុច មានពិភាក្សានៅក្នុងមួនុលម្បយទៀត។

ការមោកខិស្សមាន់ពីគេងរីកូចាក់តែវិការបណ្តុះបណ្តាលដើមីនៃបញ្ហាយចូលឆ្នាំ

១. ធ្វើរថាមរកុងតាមឯកសារយកទាន់អមុល វិភាគរាល់សែល ចូលតួនាទីប ៥០មល
២. បន្លែមសូលុយ 4%NaOH តួនាទីមាណកាស៊ីត្រា
៣. ហាយ និងដាក់បញ្ចូររយៈពេល ៩៥-២០នាទី ដោយត្រួតប៉ីបី។
៤. បន្លែមកំបុងត្រួតពី pH 6.8 ទៅប៉ីត្រួតសល្បាយ 40-45mL mark. Mix.
៥. ដាក់បញ្ចូរយៈពេល ៩៥-២០នាទី តួនាទី 3000xg. Decant.
៦. ដាក់ឱ្យមួនឡើតតុំដែល 0.5 mL buffer. Mix.
៧. ដាក់បញ្ចូរ 0.5mL ទៅតួនាទី MGIT ឬ ឬ
៨. ដាក់ចូលតួនាទី MGIT និងសម្រេចការមោកមែនីន។

ចាក់ទុកទិន្នន័យ

ការផ្តល់ឱ្យចេញយកសារចាក់តែវិ

គោលការណ៍ដែលត្រូវបានចេញយកសារ គ្រប់គ្រង់ស្ថាបន្ទាក់ CDC :

ច្បាបបណ្តុះវិង: អត្រាបន្ទាក់ខ្ពស់បញ្ហាយចូលរហូតដល់ ៥%

ច្បាបបណ្តុះរវាង: អត្រាបន្ទាក់ខ្ពស់បញ្ហាយចូលរហូតដល់ ១-៥%

ប្រភេទច្បាបបណ្តុះទាំងអស់: អត្រាកុងតាមឯកសារ 5 ± 2%

* ប្រសិនបើអត្រាបន្ទាក់ខ្ពស់ < 3% contamination rate, នាថបង្ហាញ
ពីដំណឹងការរៀបកុងតាមឯកសាររបស់ខ្លួន

កញ្ចាមត្រាស្ថិតុមខ្ពស់ (>៧២%)

១. ការដេកឃុំតាមីនិនត្រីមត្រា បុមិនគ្រប់គ្រាន់
២. ការដេកឃុំតាមីនិនត្រីមគ្រប់គ្រាន់នៃវត្ថុវិភាគទាប់អនឹងខ្លាំង
៣. ពេលរក្សាទុកនិងដឹកជញ្ជូនវត្ថុវិភាគព្រាយពីការស្រួលយុរពេក
៤. ការប្រើសំការ៖ មិនស្អើរូល
៥. ប្រកិករប្រើប្រាស់កុំពាយតាមីនិន

ជំហាននានានៅក្នុងការទប់ផ្តានអត្រាស្ថិតុមខ្ពស់

១. បាអ្វីនកំហាប់សុធម៌អិធីកងុំដឹង NaOH
២. បាអ្វីនកំហាប់ស្អាយ PANTA
៣. ព្រី ១ ឬ ២ ម្នាច់ និងកត់ត្រា ។
៤. ប្រសិនបើមានធាតុកំណើនិងលើមិនធមុនទូទៅ ឲ្យកិត្តិក្សមើលភាកាស្អើរបស់ប្រកិកទាំងអស់។
៥. កាត់បន្ទយរពេលរៀលរៀងការប្រមូលនិងការរៀបចំវត្ថុវិភាគ។
៦. ដឹកជញ្ជូនវត្ថុវិភាគនៅត្រួងសិក្សាណាព្យាបាល។
៧. ត្រឡប់ទីបន្ទាន់ក្នុងការរៀបចំកម្មាធំរោះ
៨. ប្រសិនបើមានបញ្ហាប្រឡាក់ចិនខ្សែដោយកំណើន Pseudomonas ឲ្យរប្រើអ្នកសាលិក ឬបាអ្វីនកំហាប់ស្អាយ PANTA ។

ការបណ្តុះបណ្តុះនៅក្នុងទីប MGIT វិធាន

- បណ្តុះបណ្តុះនៅក្នុងទីប MGIT សម្រាប់មិត្តភាគកំសើវនៅលើច្បាល ដែលមិនមែន
 - សម្រាប់ DST
 - កេស្ថិតនៃទៀត
 - ពិនិត្យបរាងក្សាយនឹងបស់មេរោគ
 - កេស្ថិតមួយខ្លួន
 - អំណែងអំណែងយោងរោលអនាគត

ចញ្ចាក់ហើយនៅថ្ងៃខែឆ្នាំនៃការងារ

១. រូបភាពរួចរាល់ និងកណ្តើមអងមិនអាចស្វែនជីថិតឡើងឡើងច្បាលបណ្តុះការទេ
២. ការចូលរួមរាយការងារដល់ការអុំបស់មិត្តភាគកំសើវ
៣. ការបណ្តុះវិធានអាសមិនអាចមានចំណាំនៃជាមួយ CFU ដែលមានក្នុងវគ្គវិភាគទេ។
៤. ទីប MGIT វិធាន អាចធ្វើការបណ្តុះមិត្តភាគកំសើវ។
៥. ការចូលរួមរាយការងារដល់ការអុំបស់មិត្តភាគកំសើវ។
៦. ចំណាំការងារអនុការណ៍នៃការងារ MOTT ។

មិន ២-៣-៤

ការអភិវឌ្ឍន៍នូវការបង្កើតនៃសាខាដែលមានគំនិត ខ្លួនឯងចាប់ពីខ្លួនឯងទៅ


*Adapted from materials developed by
TB/CTA, GLI, USAID

នៅតុលីការអភិវឌ្ឍន៍នូវការបង្កើតនៃអ្នកដោះ?

- ការបណ្តុះមេរករបៀបងារបានការពិក្សារក AFB ដោយមិនមែន
- ការពិក្សាយើញបានយិត្តត្រឹមស្ថិត គុណភាពមាន ៥០០០-១០០០០ AFB ក្នុង ១ ម.ល
- ការបណ្តុះរករបៀបយើញបាន ៩០-៩០០ បាក់ពីរមានជីវិត ក្នុង ១ ម.ល នៃកំហក
- ការសិកាយឱ្យបានកំណើនឱ្យបានការពិក្សារក មានមានប្រយោជន៍ សម្រាប់ដឹងពីសារណ្ឌីជី
- ការធ្វើផលិតផលិត និងក្រុមការដែលបានការពិក្សារក ដើម្បីបង្កើតនៃការសិកាយឱ្យបានការពិក្សារក
- សម្រាប់បានបំណែងអេតិះមិនស្ថាប្រឈម
- ដើម្បីអនុវត្តន៍យកការបង្កើតនៃការសិកាយឱ្យបានការពិក្សារក
- ដើម្បីបង្កើតនៃការបង្កើតនៃការសិកាយឱ្យបានការពិក្សារក


គារអនុយោប្បន្ននូវការធ្វើត្រូវបច្ចុប្បន្ននៃវត្ថុស្តីស៊ិក

- ផ្ទាល់បណ្តុះវិង ក្នុងតាមត្រូវបច្ចុប្បន្ន
- មេរោគមួយចំនួនអាជិវិជ្ជមឺនដុះល្អ នៅក្នុង
ផ្ទាល់បណ្តុះវារ៉ា
- ការចូលរួមរបស់ក្នុងត្រូវបច្ចុប្បន្ន
- លក្ខណៈរួមទៀតនឹងការអាជិវិជ្ជមឺន
- ងាយស្រួលដឹងអំពីការកុងតាមឱស



គារអនុយោប្បន្ននូវការធ្វើត្រូវបច្ចុប្បន្ននៃវត្ថុស្តីស៊ិក

- វាគាត់ក ប្រចាំបីថ្ងៃប៉ុណ្ណោះការរំភុះវារ (MGIT)
- បិតចេរណាស់ - អាចរករាលនៅក្នុងទូទីកកដារដើម្បីខ្លះ
- ផ្ទាល់ ឬ អាចឲ្យិចិត្តបាត់ពើជាប្រើប្រាស់ដុះបានល្អ
- វិធីសាល្សាកំបាត់មេរោគដូង។ អាចប្រើប្រាស់បានល្អ
- អាចផ្តល់លទ្ធផលក្នុងការអុះបានល្អជាង ពេលវិទ្យាល័យ
វគ្គិភាគដែលមានលក្ខណៈកុងតាមឱស (ឧ. ឯកសារម បុគ្គលិក
ដែលបញ្ជូនមកប្រើប្រាស់)
- វាបាកកំងើចជាមានការស្នើសិទ្ធិចិត្តក្នុងកំណុងពេលវេចបំ
ិនការជាកំបណ្តុះ



ថែនបទជួយលក្ខណៈ នានជាដែលជាបន្ទុះនៅក្នុងខ្សែខ្សោយ

- ជាក់ ០.១-០.៤ ម.ល (២-៤ ដីរាង) និងករិមូយាតាមចំណាំ
បំពើចិត្ត
 - បំផែលប្រឈប់ជាមួយគឺយកាត់ ស្ថើសង្គមឱ្យរៀល
អាចធានាប់បណ្តុះដឹងថ្លែង ប្រសិទ្ធភាព *M. bovis*
 - ពារាយកកក ទៅដើរដឹងទីនៅក្នុងខ្សោយ ហិរញ្ញាល
 - ចិត្តគោរព បើយុទ្ធផ័ត្តិការាយការណ៍ទីនៅក្នុងខ្សោយ
ជាមួយនៃរឿងឱ្យមានយកាតាតាត់បានបំរែកត
(ស្ថើសង្គមឱ្យរៀល ឬការណ៍ទីនៅក្នុងខ្សោយ
ដោយប្រឈប់ប្រឈប់)
 - ហាមទីឱ្យរៀលបានបំរែកត
ប្រឈប់ប្រឈប់ទីនៅក្នុងខ្សោយ
 - បន្ទាប់ជាក់បណ្តុះ ទុក បំផែលបានបំរែកត
បន្ទាប់ រួមទៅជាប្រឈប់ទីនៅក្នុងខ្សោយ
វិញ្ញាករិសែលជាក់បណ្តុះទៅកាន់ ត្រូវរាយការណ៍ទីនៅក្នុងខ្សោយ



រឿងឱ្យរៀលប្រឈប់ប្រឈប់ ឬបិទិត្តការណ៍
បុណ្ណាសិទ្ធិភាពការណ៍ទីនៅក្នុងខ្សោយ

5

សារណ៍ពេលថែនបទជាតិនិងស្ថើសង្គមបន្ទុះនៅក្នុងខ្សោយ

ពេល

០ ២ ថ្ងៃ ១ សប្តាហ៍ ២ - ៧ សប្តាហ៍ (ពិនិត្យជាសប្តាហ៍) ៨ សប្តាហ៍

ការធានាប់បណ្តុះ	០ ២ ថ្ងៃ	១ សប្តាហ៍	២ - ៧ សប្តាហ៍ (ពិនិត្យជាសប្តាហ៍)	៨ សប្តាហ៍
<ul style="list-style-type: none"> ធែកចាកចែកការបំរែកត បុណ្ណាសិទ្ធិភាពការណ៍ទីនៅក្នុងខ្សោយ បុណ្ណាសិទ្ធិភាពការណ៍ទីនៅក្នុងខ្សោយ 	<ul style="list-style-type: none"> ធែកចាកចែកការបំរែកត បុណ្ណាសិទ្ធិភាពការណ៍ទីនៅក្នុងខ្សោយ បុណ្ណាសិទ្ធិភាពការណ៍ទីនៅក្នុងខ្សោយ 	<ul style="list-style-type: none"> បានបំរែកត បុណ្ណាសិទ្ធិភាពការណ៍ទីនៅក្នុងខ្សោយ បុណ្ណាសិទ្ធិភាពការណ៍ទីនៅក្នុងខ្សោយ 	<ul style="list-style-type: none"> បានបំរែកត បុណ្ណាសិទ្ធិភាពការណ៍ទីនៅក្នុងខ្សោយ បុណ្ណាសិទ្ធិភាពការណ៍ទីនៅក្នុងខ្សោយ 	<ul style="list-style-type: none"> បានបំរែកត បុណ្ណាសិទ្ធិភាពការណ៍ទីនៅក្នុងខ្សោយ បុណ្ណាសិទ្ធិភាពការណ៍ទីនៅក្នុងខ្សោយ

ក្រុមប្រឹត្តិជាតុណាគនោរព្រៃនបណ្តុះដៃ


ଆମେ କେବେଳୁ ଶିଳସନ୍ଧାନୀତିରେ ପାଞ୍ଚମିତିକାରୀ ହୋଇଥିଲୁ କିମ୍ବା ଏକାମ୍ରାତିକାରୀ ହୋଇଥିଲୁ କିମ୍ବା ଏକାମ୍ରାତିକାରୀ ହୋଇଥିଲୁ

- រៀបចំការបង់ជាមួលទៅមិនយើងដឹងថ្នាល់ ឬ
ក្នុងពេលពិចជាង ១ សប្តាហ៍ទេ
 - មិនយើងដឹង ជាមួលទៅ ៣-៤ សប្តាហ៍
 - ក្នុងវីមានការបេងផ្ទាល់ លើត្រាលុយ ប គឺដឹងដឹបឡើង
 - ស្រីម
 - នាយកបែក
 - ជុចក្រមួយ
 - ការណាយ (ពណិតនិភាសា បសហិរញ្ញវត្ថុធមូល)




ការបេះប៉ូស និងសម្លាងរួមសាប្តូចក្នុង ផែមេរោគបេះប៉ូស ។

- ក្នុងឯកជាក់ដី ឬវិស ដើម្បីលើ
កិច្ចការបំបាត់
 - ត្បឹង, មុល
 - ថ្វា
 - ផ្សេងៗ
 - ពេលក្នុងឯកជាក់
 - រាយការណ៍ត្រាប់យើងក្នុងរួម
 - ពណិត
- ការបំន្លែម 0.5% ឬឱយវិត ដើម្បីលើ
សម្រួលការអុំដល់ ឬក្នុងកំពើ ឬវិស
ហើយអាចជឿរញ្ជាការអុំដើម្បីបន្ថែមជាមួយ



ការបេះប៉ូស និងសម្លាងរួមសាប្តូចក្នុង ផែមេរោគបេះប៉ូស ។

- ក្នុងឯករបស់ *M. africanum* តើ
 - សំប៊ិត
 - ត្រីម
 - ដុះក្រាប់



ប្រយោះត្បូង: ខ្លាញចនាន្តុវេជ្ជមានទេសទោសទេស

ការចាយការិកកុទាក់ស៊ីឡើលទ្វីតិនាយកុទាក់

- ការចាយដែលមានមិកុទាក់កំពើរាយកុទាក់ អាចធ្វើបានពីវិការអ្នកកណ្ឌី
 - អ្នកកណ្ឌីមានមួយភេទដោយរម្យភាគរបស់នឹងមិកុទាក់កំពើមិត្តឈរបែងរួមកុទាក់ (M. avium)
 - ជាតុកញ្ចាប់យើង្ហារកុទាក់វិការអ្នកកណ្ឌីបើរិជ្ជមាម
- ឬ: ការចាយដែលមានមិកុទាក់កំពើរាយកុទាក់ អាចបណ្តាលមកពីវិការដែលទូលាភាស់អ្នកកណ្ឌី
 - មិកុទាក់កំពើ មិនមែនរបៀបរិជ្ជមាម (ឧប់, ផូលិ, ឯកឃើញ)
 - (M. xenopi ពីឯកឃើញឈរ ដែលប្រើប្រាស់បៀវិជ្ជមាម អ្នកកណ្ឌីមុនពេល ឬកំហក)


គារគូលទានិត្យលើវេយ្យសារទេសទោសប៉ែនទ្វីតិនា

ទោនជាបន្ទាប់ពីវិធីតិនាយកុទាក់ការស្អែក, បាត់គីឡូ, ពពុកដូរិត និង mold, yeast, fungi អាចរាល់ និងធ្វើឱ្យខុចការបណ្តុះ:

- បាត់គីឡូ
 - ជាផ្ទៃមិនមែន និងមានកុងធម្ម ឬត្រូវឃើញមួយចំនួនអាមេរិក និងមិនមែនកុងធម្ម
 - Rhodococcus (និងមិនមែនកុងធម្ម Coccus)
 - ព្យុក Nocardia (មួយចំណោមជាបាត់គីឡូដែលមានកុងធម្មបុរីទូទៅមួយចំណោមជាបាត់គីឡូ)
- ឲ្យកុងធម្ម mold ឬ yeast
 - ជាផ្ទៃមិនមែនកុងធម្ម, ហើយមានចំណោមជាបាត់គីឡូកំពើរិជ្ជមាម
- Fungi
 - ជាផ្ទៃមិនមែនកុងធម្ម
 - មិនមែនកុងធម្ម
 - Hyphae ក្រារសំជាមិកុទាក់កំពើ


ថែមិនបានបញ្ជាផលត្រូវបានបង្កើតឡើង

- យោរកកុងតាមឯទេសខ្លះដើម្បីមានការប្រាក់ប្រាក់
 - pH ត្រូវបានការពារ
 - ពួកកុងតាមឯទេសបង្កើតពាណិជ្ជកម្ម
- យោរកដែរឃើញពារណ៍ព្រាវត្រាលម្អិតផ្ទះត្រូវបានការពារ
- យោរករបៀបអាចបារិចបារិចបានការបង្កើតព្រាវត្រាលម្អិតផ្ទះត្រូវបានការពារ



ត្រូវបានបង្កើតឡើងដើម្បីបានបង្កើតឡើង

- ត្រូវបានបង្កើតឡើងដើម្បីបានបង្កើតឡើង
- ការបង្កើតឡើងបានបង្កើតឡើងដើម្បីបានបង្កើតឡើង
- ប្រជុំបែកបង្កើតឡើង ZN ពីឈើដែលបានបង្កើតឡើង
- បែកបង្កើតឡើង ZN បង្កើតឡើង AFB ដើម្បីបានបង្កើតឡើង



ការបញ្ចូនអាជីវកម្ម

- មានរយៈការកុងតាមឯកសារ ពួកវេទបញ្ជាក់ដោយហាត់មួយចំណោមកបណ្ឌី និងតាមដោយការធ្វើត្រូវលម្អានយោម (បូត្រាលម្អានដើរជាតិផ្សេងៗឡើត), ទុកគិតដែលពាណិជ្ជកម្ម ៣៥-៤៥ ម៉ោង
- វិធីការបញ្ចូនអាជីវកម្មដោយ ZN និងការបណ្ឌីត្រូវលម្អានយោម, ការបណ្ឌីអាជីវកម្មបានប្រើប្រាស់ដោយ:
 - យើត្យមានវត្ថុ AFB:
 - ការបណ្ឌីទូទៅសប្តាហួកអាចរកបានឡើងអាចស្វែងរកបានឡើង។
 - យើត្យមាន AFB លាយជាមួយ ឬមួយ AFB:
 - ការបណ្ឌីភាពធ្វើការកំចាត់បែកបានឡើងវិញ និងអាចបណ្ឌីត្រូវលម្អានឡើង។
 - យើត្យមានវត្ថុមួយ AFB:
 - ត្រូវបណ្ឌីឡើងវិញដើម្បីបានសម្រាប់បែកបាន យើត្យបានឡើង។

ថែរាល់ដើម្បីក្រុឡាត្វូនិភ័យការបណ្ឌីឡើង

ពិនិត្យមើលវិញ្ញាប់និគិតិ យើត្យបានចាញាកាលជីហានទាំងអស់

ដែលមានក្នុងនិគិតិដីក្រុវាទាមធ្វើតាម ឬ បើនោវិធាយកុងតាមឯកសារ និងអាចបណ្ឌីឡើងវិញ ឬបានឡើងវិញដើម្បីបានឡើង។

- សែកចាត់ប្រព័ន្ធទាំងអស់ស្រីរិល។
- បង្កើនកំហែបំស្ថុលួយស្បែងសុជ្រុមអីជ្រើរសុពុក
- មិនត្រូវបង្កើនពេលវេលាដែកុងតាមឯកសារ ជាមួយល្អាយ NaOH-NALC របៀបដោង ១៥ នាទី

គុណភាពទំនាក់ទំនង

- វាគារអនុវត្ត ដែលប្រព័ន្ធបានរំលែកជាចំណុះត្បូង ហើយបើពេតម្យន ប្រើបានការប្រាស់ប្រាស់ត្រូវការអនុវត្តយា ។ សំណាល់គ្នាដែលបានប្រាស់ត្រូវការអនុវត្តយា ។
- ធានាទាក់បុគ្គលិកបានត្រួរបីចិប្លុះឡើង ពេលដែលការដែកឈានបានប្រើបានការអនុវត្តន៍ និងការអនុវត្តន៍ NAOH ។
- ព្យាយាមបន្ទូយពេលវេលានៅក្នុងការប្រាស់ប្រាស់ត្រូវការអនុវត្តន៍ និងការអនុវត្តន៍ ដើម្បីបានប្រើបានការអនុវត្តន៍ ។
- បញ្ចូនវត្ថុវិភាគ ដោយជាក់ក្នុងចុងជាចំងារឡើង ដែលមានថាគកកក ជាពិសេស ពេលវាកាយជាមួយ។

គុណភាពគុណភាព នាមបណ្តុះ

ផ្លាស់ប្តូរ:


- ធានាទាក់បុគ្គលិកត្រូវបានត្រួរបីចិប្លុះឡើង និងការដែកឈានបានប្រើបានការអនុវត្តន៍ និងការអនុវត្តន៍ ។

ប្រចាំថ្ងៃ:


- តែងតែនៅក្នុងការប្រាស់ប្រាស់ត្រូវបានត្រួរបីចិប្លុះឡើង និងការដែកឈានបានប្រើបានការអនុវត្តន៍ និងការអនុវត្តន៍ ។
- កត់ត្រាបានជាក់បណ្តុះរបស់អ្នកមន្ត្រីពិសេស ។
- រក្សាកំណត់ត្រានៅក្នុងការអនុវត្តន៍ និងការអនុវត្តន៍ ។

କୀର୍ତ୍ତିମନ୍ତ୍ରରେ ପାଦପଦ୍ମମଣ୍ଡଳ ଏବଂ ଶରୀରରେ ଅନ୍ତର୍ଭାବରେ

- ពិនិត្យមិនបានលក្ខីវិញដែលដុះវិច្ឆមាម ចំណោមរបាយកម្មផ្លូវ
យោងរបៀបកំដើរដែលមានរបៀបរាប់ពីមុន
 - គ្មានករណិតមាមយើត្សុដុះ រៀបចំថ្វីភាស ZN ដើម្បីបញ្ចាក់ពីវិត្តមាម AFB



ព្រៃនាសងដើម្បីរួចរាល់សំគាល់អភិវឌ្ឍន៍ AFB



ទរវកនត់ក្រុងក្រុងទិន្នន័យ

- ចុះឈ្មោះលកាបញ្ចូល ឲ្យមាន អិត្វមាន ភុគ្គមីនិងសុគ្គមី។
- ការប្រើប្រាស់ពីរបៀវត្ស ក្នុងក្រុងក្រុងទិន្នន័យបិទ។

មិនមែនជាបញ្ហា	ការការណី “កិច្ចការ”
មិនមែនជាបញ្ហា ១-២៥ ក្រុមវិស័យ	ការការណី “កិច្ចការ” ដើម្បីអនុវត្តិត្រួតពិនិត្យ
មិនមែនជាបញ្ហា ៣០-៤០ ក្រុមវិស័យ	ការការណី “កិច្ចការ (១+១)”
មិនមែនជាបញ្ហា ៤០០-៦០០ ក្រុមវិស័យ	ការការណី “កិច្ចការ (២+២)”
មិនមែនជាបញ្ហា ៦០០-៨០០ ក្រុមវិស័យ	ការការណី “កិច្ចការ (៣+៣)”
មិនមែនជាបញ្ហា ៨០០-១០០០ ក្រុមវិស័យ	ការការណី “កិច្ចការ (៤+៤)”
មិនមែនជាបញ្ហា ១០០០-១២៥០ ក្រុមវិស័យ	ការការណី “កិច្ចការ (៥+៥)”
មិនមែនជាបញ្ហា ១២៥០-១៥៥០ ក្រុមវិស័យ	ការការណី “កិច្ចការ (៦+៦)”

- កំណត់ការរួមមិនមែនជាបញ្ហាលើខ្លួន នាយកដៃនាមុកជំនួយនិតិវិធាន។
- កត់ត្រាដែលផ្តល់លម្អិតឱ្យការបណ្តុះ
- ចុះឈ្មោះ ប្រអប់នូវការដែលមិនមែនជាបញ្ហាលើខ្លួន

ទរវកនត់ក្រុងក្រុងទិន្នន័យ (ប្រសិទ្ធភាពទិន្នន័យក្នុងក្រុងក្រុងទិន្នន័យ)

- កត់ត្រាគេត្តិយោប់ព្រមទាំងការងារវិនិច្ឆ័យ ដោយភ្លាស និង/ឬ លក្ខណៈរូបសាស្ត្រ ក្នុងពិភពលោក ភាគី
- មិនមែនជាបញ្ហា AFB បន្ទាន់នឹងការងារ និងការងារ ដែលបានបង្កើតឡើង ដោយភ្លាស និង/ឬ លក្ខណៈរូបសាស្ត្រ ក្នុងពិភពលោក ភាគី
- មិនមែនជាបញ្ហា ធម្មោះ ឯកសារ ឬ សារិក ដែលបានបង្កើតឡើង ដោយភ្លាស និង/ឬ លក្ខណៈរូបសាស្ត្រ ក្នុងពិភពលោក ភាគី

រាយការណ៍ធន្ឌិចុទ្ទនិយ័ត្តុប៊ុខេសិច្ចុវប្រើ

- ទៅបានការអនុវត្តមានចំពោះមិញ្ញូបាក់ពើរឃឹងលម្អានស្ថូណា៖ជាមេរគរប់ង
គឺដើរកលើ ការពិនិត្យភាស AFB និងរុបសាល្ត ក្បម្ពស់ ឈើត្រាគីរីង ។
 - លម្អានដូចមួយក្រោយ នឹងត្រូវបានផ្តល់ដោយដើរកលើវិធីសាល្តធ្វើអតិថជ្ជរប់ង
មេរគរជាកំណាក់រាង ២-៤ ស្ថូហើ។

କରାତେ ଯୁଦ୍ଧରେ ମହାନ୍ ପ୍ରତିଷ୍ଠାତା ହେଲେ ଏହାର ପରିଚୟ ଆଜିର ପରିଚୟରେ ଅନୁରୋଧ କରିଛି

- ការបណ្តុះគ្នាដែលត្រូវបានរាយការណ៍ថា ការបណ្តុះគឺជាមួយ “Contminated culture”.
 - បើអាច គ្រែកសំវារការចម្លេដោយឯកជាមិនធ្វើពេល

ឧប្បត្តិការណ៍អនុវត្តន៍យិតិសោចនៃជូលពេញលេញ គ្មាន៖

- លេខរៀងមន្ទីរពិសោធន៍
- ថ្វូលដែលត្រូវការបង្កើត
- ថ្វូលមួយនៅក្នុងការបង្កើត
- វិធីបណ្តុះ
- វិធីការការណ៍ដោយកំណើនចំណួន
- ថ្វូលការណ៍
- ហាត់លេខអ្នកមន្ទីរពិសោធន៍

ឧប្បត្តិការណ៍អនុវត្តន៍យិតិសោចនៃជូលរបស់ WHO

Laboratory serial number	Date specimen received		
Culture results			
Culture method			
No growth	<input checked="" type="checkbox"/>	3+	<input type="checkbox"/>
1-19 colonies	<input checked="" type="checkbox"/>	4+	<input type="checkbox"/>
1+	<input type="checkbox"/>	Contaminated <input type="checkbox"/>	
2+	<input type="checkbox"/>		
Cultivation yielded growth of mycobacteria with the characteristics of tubercle bacilli.			
A final report will be issued within the next four weeks			
Date	Signature		

ចំណុចទី១

- ការបណ្តុះរកមួយភេទបែង គិតមានប្រសិទ្ធភាពខ្លួនដោយការពិនិត្យដោយមិត្តភក្សា
- ការធ្វើតេស្សរកភាពសំរាប់ជ្រើនរបស់ខ្លួន ត្រូវរួមភេទមានជីវិត
- ការបណ្តុះចាប់មួយភេទបែងលើថ្មានវិនិច្ឆ័យ គិតជាការបែង ត្រូវបានអនុវត្តន៍ ដើម្បីការងារ មិត្តភក្សាទៅរី ភាពប្រើប្រាស់ ការងាររបស់ខ្លួនបាន រួមចាប់ផ្តើមពីការងារ និងពណ៌នី ក្នុងការងារ និងការងារបែង។
- ពិនិត្យរកការងារ (ថ្មានវិនិច្ឆ័យ) ជាសម្បាប់

ចំណុចទី២

- បញ្ជាក់ការងារមួយភេទ ដោយរួមរាយការងារ ក្នុងវិស័យ និងដោយរួមរាយការងារសិការ (ចំណាំពណ៌នី ហ្មីល-វិស័យសិការ)
- លក្ខណៈទូទៅ ក្នុងវិស័យ មួយភេទបែង លើថ្មាន ឬ:
 - ត្រីម
 - ខាយ៉ាបក
 - ផុម្ពរម្មមេ
 - ត្រាមពណ៌នី
- កត់ត្រា និងរាយការណ៍ លម្អិតការបណ្តុះភ្លាម។


မြို့အုပ် ၂-၃-၅၀

මිස්නාරුත්තුස්ථ්‍රාප්‍රේස්ජන්ටුස්ලුබාඩ්ටොක්ස්පෙෂ්

Mycobacterium tuberculosis

*Adapted from materials developed by TB/CTA, GLI, and USAID

କୁଳପାତ୍ରଙ୍କରେ କିମାରଟିଙ୍ଗଲ୍ଲାଣ୍ଡର୍ବ୍ୟାକ୍ରମାନ୍ତରେ ଯେହାକୁ କୁଳପାତ୍ରଙ୍କ କିମାରଟିଙ୍ଗଲ୍ଲାଣ୍ଡର୍ବ୍ୟାକ୍ରମାନ୍ତରେ




CDC / NCID

ទារធ្វើអន្តោះត្បាក្សាគមនេយោបាយដែលត្រួតពិនិត្យភាព

- លក្ខណៈរូបសាម្រួល (ក្នុងឯធម៌/ការសិការ)
- ពេលវេលាដី
- ការចាប់យកអង់គ្ល់សំណង (ជិតិថតលម្អិត)

បច្ចេកទេនការប្រើប្រាស់ សេវាលូក្រាស

- សិក្សាប្រព័ន្ធភាពការបញ្ជី
- 35 នៃ 37°C
- មេហោករបម្រមិនមែនល្អទេមែនក្រោមឯធម៌
សិក្សាប្រព័ន្ធផ្លូវការនេះ



ឯកទាហេតិនានីស: អ្នកនៃនានីស

- មេរភរបៀងដុះបីពណ៌ស

- មេរភិកូណាកំពើ និងប្រហែលភាគពីរដូចមួយគ្នាបានឡើង បីប៉ុកខ្ពស់ឡើងរាល់ ១-២ ម៉ោង
- ដោយវ៉ាជូរដើរដូចការងារ ការប្រើប្រាស់ ១៨-២៤ ម៉ោង



សម្រាប់គុរាយការិការប្រើប្រាស់




FIG. 4. V-snapping process of mycobacteria during cell division.

Dahl, 2004. FEMS Microbiol Lett 240:15


ឯកទាហេតិនានីស: អ្នកនៃនានីស

- ជាលបណ្ឌិន


- ក្នុងនីមួយៗ មេរភរបៀងជាចម្លាមិនអាចរឿងបើកប្រើប្រាស់ នាល់តែមែនបាន ៣-៦ សប្តាហើនការបណ្តុះ
- ប្រសិនបើបើកប្រើប្រាស់ គិតជាង នៅថ្ងៃ ការប្រើប្រាស់ជាមិនមែនមេរភរបៀង
 - ប្រភេទមិកូណាកំពើដឹងដុះបីពណ៌ស (មិកូណាកំពើ មិនមែនរបៀង-NTM)
 - ការផ្តល់មេរភិកូណាបាន ប្រអប់ចម្លងដោយបិន្ទាយ

ធម្មុណោរូបសោក្រឹត ក្នុងនិមួយនេរ

- ក្នុងនិមួយ មានគំរើមិនស្ថិតឡើងទាំង
បើយពុនគរនៅកណ្តាល
- ក្នុងនិមួយ ស្ថិត នគ្គិម
បើយដើរដូចក្រម្មន
 - ពណិជ្ជមាន
 - (សបើយលើឱងបន្ទិច)
 - មិនបានឱ្យពណិជ្ជ





7H10 medium – 14 days (100X)




មិនឱ្យនាន់ខ្សោះឡើង AFB ស្ថិតនៅនេរ!

- មិនបានឱ្យពណិជ្ជ អាមិដាមេរបេង
- បានឱ្យពណិជ្ជ មិនឱ្យនាន់ខ្សោះឡើង



ឧទាហាឌ់ ប្រធែលអូឡូដី នៃ NTM




សោសិការួចរាល់ក្នុង ការបំភាគអំពីរាយការ ហ្វុន-ខែនសិន

- ភ្លាសបេញបិត្តិថ្នាល់បណ្តឹង
ប្រឆាំងបណ្តុះរាជ, បំពាក់ពណិជៈយ
បរិស-ខែនសិន
 - ជាដីឡូត្រា

- ជាដីឡូត្រា, ជាដី

- ជាកំចិចកូចិច, ជាសរិសន្ទាកំបកិចក




ការងារប្រចាំខែត្រូវនៃការងារប្រចាំខែត្រូវ និងការងារ

ទូទាត់ការងារប្រចាំខែត្រូវ និងការងារ

- ដើម្បីពារមិនមែនការងារប្រចាំខែត្រូវ ការបណ្តុះដែលស្ថិត នៅក្នុងក្រុងការងារប្រចាំខែត្រូវ និងការងារ
- ជាកំណើនការងារប្រចាំខែត្រូវ ដែលមានលក្ខណៈ ដែលមានលក្ខណៈ
(ប្រចាំខែត្រូវ) ដើម្បីរាយការក្នុងការងារប្រចាំខែត្រូវ និងការងារ
- ជាកំណើនការងារប្រចាំខែត្រូវ និងការងារ ដែលមានលក្ខណៈ ដែលមានលក្ខណៈ
(ប្រចាំខែត្រូវ) និងការងារប្រចាំខែត្រូវ និងការងារ ដែលមានលក្ខណៈ ដែលមានលក្ខណៈ
- និត្តវិធីការអនុវត្តន៍ងថា ត្រូវពេញលេញកម្មកសម្របប្រចាំខែត្រូវ និងការងារប្រចាំខែត្រូវ និងការងារ




និតិវិធី ចំពោះតេឡាត្រការប្រព័ន្ធទៅក្នុង សិល្បៈអ៊ូល



13

ការបញ្ចូលរួមទៅក្នុងទឹក



14


ចងចាំ: នៅក្នុងបណ្តុះបណ្តុះស្ថិត ដើម្បីលើសទាន អគ្គិភ័យ



15

ផលិត Nitrate reduction

- មេរោគរបងបំផ្លូង នឹងក្រាត នៅជាន់ និងទីតាំង
- NTM ជារីជិនប្រភេទ អាមេរិក ដួងដោយ
- ការបណ្តុះដែលយកមកធ្វើផែន្ទំ
 - ៣-៤ សង្កាត់ អាយុរាយ
 - មានផែះយ៉ាងរីជិន



16

តេស្ស Nitrate reduction: លម្អិតទំនាក់ទំនង និងអារម្មណាយ

- អវិជ្ជមាន: ឆ្លាតហែ
- វិស័យ: ពកិក្រហម ដែបប្រុញពីពកិត្តាយុកាទៅពកិក្រហមដោយ:

ពកិត្តាយុកខ្សាយ = +/-


ពកិត្តាយុកម្បាស = ១ +

ពកិត្តាយុកក្រាស = ២ +

ពកិក្រហម = ៣ +

ពកិក្រហមក្រាស = ៤ +


ពកិក្រហមស្អាយ = ៥ +



17

គារប្រើប្រាស់តិចិត្តឯកសារ/ គារបំពេះតិចិត្តឯកសារ

- និគិតិការអនុវត្តឲ្យឱ្យបាន
ចំពោះពេលការប្រើប្រាស់តិចិត្តឯកសារ
និងការបំផ្តើមជាតិនិក្រាម ឬជាកម្មសាល់
- រយករាយ— ឪដូមានចំពោះពេលការប្រើប្រាស់តិចិត្តឯកសារ
- ពេលការប្រើប្រាស់តិចិត្តឯកសារ— ត្រូវបានធ្វើឡើងពីរបៀប
នៃបុរី ប្រាជីក្នុងការបំផ្តើមជាតិនិក្រាម
កាម្មិតិចិត្តឯកសារ និងការប្រើប្រាស់តិចិត្តឯកសារ



COLOR PLATE 14. Combined niacin-nitrate test.

គុណភ្លាមៗទីផ្សារ និងអនុទីទាំង ៥ ពីរាជសាខានឹងក្រោម និងនិត្យភាព

• វិធានធម៌

- វិធានធម៌: មេរោគរបៀបកំដើច
- អិធានធម៌: មិញ្ញុបាក់ឡើ អាប្បីម-កំងក្រារ សែលុយនៃ កំដើច
- អិធានធម៌: ឆ្លាតដែលមិនមានការបណ្តុះ

• ឯកតា

- វិធានធម៌: មេរោគរបៀបកំដើច
- អិធានធម៌: មិញ្ញុបាក់ឡើ អាប្បីម-កំងក្រារសែលុយនៃ កំដើច បុមិញ្ញុបាក់ឡើ បូរីស (BCG)
- អិធានធម៌: ប្រពិការគ្នានៃមេរោគ

ផែន្ទុក p-nitrobenzoic acid (PNB) assay

- រមេរោគរបៀប ការធ្វើអនុសញ្ញាណកោដ្ឋាយរាយមិនមែនទៅ ពាល ដីក្រោស លើថ្នាលបណ្តុះ
LJ មាយដុកជាតិ p-nitrobenzoic acid (PNB)
- លួយរាយ AFB ដែលយកចេញពីថ្នាលបណ្តុះនឹង ប្រាករ គិត្យវិធានបណ្តុះនឹងថ្នាល LJ
ទេរពីរ
- ឆ្លាត LJ ធ្វើរម្យូយជូកដោយ PNB
- ឆ្លាត LJ ធ្វើរម្យូយដោយ PNB (កុងត្រូវ)
- (ការធ្វើរាយធ្វើការបណ្តុះ ជាមួយ LJ តែស្ថិកពេលវេលា)
- កំដែងថ្នាលម៉ាស៊ីមិនទៀត នៅ ពាល ដីក្រោស ហើយប្រើបង្រៀនបានអេបន្ទាប់ពី ២៨ ថ្ងៃ

ផែកនេះគឺជាប្រភេទបានដូចខាងក្រោមនេះ *p*-nitrobenzoic acid (PNB)

លក្ខណៈរបៀប

ការអេប៉ាងត្រីសលើត្រាលកុងត្រួល ហើយ ដុះតិច បុមិនូវអេប៉ាល PNB —
មេរករបៀប កំណើច ។

អេប៉ាងត្រីសលើត្រាលឡើងទាំងពី — ឱ្យក្នុងក្រុងក្រាម ។

មិនអេប៉ាលហាមូយ — តែសូមនាចបកប្រាយទៅ ត្រូវធ្វើសាថ្វីជិញ្ញ ។

គូលត្រួលគូលនាគាល ម៉ែនាឃេត្ត PNB

ការត្រួលគូលការ

កុងត្រួលវិធីមាន (ត្រាលដុះតិច PNB) - ធ្វើតែស្ថាយយកមេរករបៀប
ដែលបានធ្វើអត្ថសញ្ញាណបើយើងមូន បុមិនូវការតាម ពិការបណ្តុះ ។

កុងត្រួលអវិធីមាន (ដុះតិច PNB) - ធ្វើតែស្ថាយយកមេរកតាម ផ្ទុចជា
ឱ្យក្នុងកំរើ ដើរ ពិការបណ្តុះ ។

ចុះអាល ២-៣-៩៩

ទំនើបនឹងក្រុមហ៊ុនក្រុមហ៊ុនអាសយដ្ឋាន (ICA)

សោរតាម

- ផ្តល់បណ្តុះការ ក្រុវ៉ាបានដាក់បញ្ចូលអីរ៉ាបីត្រាស់ នៅក្នុងដែលមានបន្ទុករាយចូលសំដារច្រើន
- គុណសម្រួលិតិជាថម្យអារម្មណប់បញ្ចូល:
 - ចាប់បានមេរករបៀបលើក និងប្រព័ន្ធបានមួយច្បាល់បណ្តុះវិង
 - យើងចាប់កិរតិវិធីមានក្រុមហ៊ុនជាមួយច្បាល់វិង
- ជាអក្សរ គុណប្រយោជន៍នៃផ្តល់ការ មិនត្រូវបានមិនយើង
ប្រសិនបើការធ្វើអភិវឌ្ឍន៍របាយការណ៍និងវគ្គិធម៌

សោរតន្តា

- ប្រើបែលដីវគ្គិមិ ជាមួយថ្នាក់លិខិត្យរបស់វា គឺមិនមែនជាការលូកប្រែង:
 - ការបណ្តុះរារាំងការបណ្តុះទឹនិញិត្តលិខិត្យរបស់វា
 - ការបណ្តុះទឹនិញិត្តក្រោរការប្រើប្រាស់បញ្ហាប័ៃផ្លូវ សម្រាប់ការដែលបានបង្កើតឡើង

សោរតន្តា

- ជាការលូក ការធ្វើអត្ថសញ្ញាណាមពេកគុរីត្រូវត្រូវបានធ្វើដោយ ជាមួយថ្នាក់លិខិត្យមាន


តែវិទ្យាវិធីតេស្ស ICA

- ពារិភាគពាមរបៀប អូមូយុប្បញ្ញត្របន្ទាបីក
- ចាប់យកអង់ខិត្តបៀប MPB64 បញ្ចូញយ៉ាងជាកំណែងដោយពួករបៀបកំណើច
- បច្ចុកវិវាទ អង្គបដិបក្តុ មុណ្ឌកូណាល់
 - ចិបុង អង្គបដិបក្តុ ភ្នាប់ដោយកំលែមមាស ក្នុងអីជាល់ ប្រពិកម្ពាមួយ អង់ខិត្តបៀប MPB64 ដើម្បីបង្កើតជាតា អង់ខិត្តបៀប - អង្គបដិបក្តុ កំណើច
 - កំណើចនេះ ត្រូវទានចាប់យកបន្ទាប់មក ដោយ អង្គបដិបក្តុទិន្នន័យ នៅកណ្តាលបន្ទុវគ្គ
- លម្អិតលាក់អារម្មណីក្នុងកំឡុងពេល ១៥ នាទី

តាមចាប់យកអង់ខិត្តបៀប ICA

លំហ្អរតន្យលើផ្ទៃខាងក្រោម


- អង់ខិត្តបៀប MPB64 របស់មេរោគរបៀប គឺមានជាកំណែងកំពេកទៅសមាជិក មេរោគរបៀបកំណើច
- ប្រពិកម្ព អង្គបដិបក្តុ មុណ្ឌកូណាល់ ជាមួយ MPB64 ត្រូវបានប្រើប្រាស់ នៅស្តី Capilia TB ICA (TAUNIS, Japan)



គាម្រោងបេតុងអ៊ីម៉ូល ICA

និគារីជី

- ចំណាំ: មិនអូចពេញ វាតីខ ហើយ ពេលមេដ ត្រូវកែតាមដាក់បណ្តុះ ពិនិត្យ និងពារៈចាយកុងមួលឱ្យរួចរាល់
- ល្អាយ ៩០០ មិក្សលីតិថ្នាលបណ្តុះវវ បុរីនិច្ចមាន ត្រូវកែតាមដាក់ចុំណុំប្រើបាយសំណាក់
ហើយប្រសិទ្ធភីវាតាតុករបៀបអំពី រានិនមានប្រព័ន្ធកម្ពុជាមួយ អនុបណ្ឌិត និង MPB64
- តេប្បញ្ញត្រ់បានអាជ្ញាប័ពិ ១៥ នាទី



ផ្ទុកនាន់បេតុងអ៊ីម៉ូល ICA

- អនុវត្តតាមពីថ្នាលបណ្តុះរានិនមាន
- ចាប់យករបៀបអំពី ពីថ្នាលបណ្តុះរានិនមានដែលមានកុងតាមីនធាយឡើត្រា
- កុងត្រូវរិច្ឆ័មានមានកុងតេស្សជាប្រចាំ
- មិនត្រូវការឧបករណ៍ ប្រប្រព័ន្ធដែលមិនមែន
- មិនត្រូវការអាគារពិសេស
- លទ្ធផលអាចអានបានភ្លាមៗ

ក្នុងផែន ICA

- មិនអាចបែងចែក រវាងសមាជិករបៀបនំដីធមិត្ត
- ត្រូវការការបណ្តុះ (ត្រានការធ្វើតេស្សជាល់ពីវគ្គិភាគគួនិក)
- ការបណ្តុះស្រីងវិញ្ញុនរបស់ មិនអាចកំណើន ប្រើប្រាស់ BCG ឬសមទូលេខវិធីមាន (មេរាតួន MPB64)
- ប្រើតេដី A បញ្ចប់ដោយមេរាតួនដូចមួយតែ ដូចជា *S. aureus* អាចធ្លាប់លម្អិតវិធីមានមិនពីតែ
- លម្អិតលាក់ស្ថាណិភាគវិធីមាន អាចកើតមានប្រសិនបើកំហាប់ MPB64 ក្នុងជាល វិធីមាន គិតជាមួយតំដែនដែលអាចចាប់បាន បុមានប៉ារំរលបានកើតឡើងក្នុង ហេរូស MPB64 នៃរបៀបនំដីធមិត្ត ដូច្នេះលម្អិតលាក់ស្ថាណិភាគវិធីមាន មិនត្រូវកំណើនទៅបាន ចោលចាំ មិនមែនជា របៀបនំដីធមិត្ត

គារអនុវត្តន៍តិវិធី

- រក្សាប្រអប់នៅ ២-៣០°C ដើរសរាយប៉ែនតីត្រូវបានអានិក និងសំណើមជាល់
- កណ្តាប់អាមុយមិញ្ញុមដែលមានបន្ទះពេល មិនគូចានបើកទេ របុតដឹល់ពេលការធ្វើតេស្សជាប់ដីធមិត្ត
- ធ្វើសាងការប៉ែកត្រូវដាក់សំណាក់ណាក ដើម្បីពេលពេលជាមួយដែង បូរចុង ពីប៉ែត តិសំណាកមួយទៅសំណាកមួយ

ស្តីពីនិភ័យ

- ឧបករណ៍សុវត្ថិភាពបុគ្គលិកត្រូវតែមានពាក់ដានិច្ច ពេលធ្វើការជាមួយវត្ថុវិភាគ ប្រការបណ្តុះក្នុងទូសវត្ថិភាព
- ការអនុវត្ថុវិភាគ ត្រូវតែមានធ្វើនៅក្នុងទូសវត្ថិភាពជានិច្ច
- ភ្លាក់មានសម្ងាត់មេរោគរបៀប ត្រូវតែមានជាប្រព័ន្ធសម្រាប់ការកំណត់ថា និងការសម្ងាត់តុ និងទូសវត្ថិភាព
- វត្ថុកំរើដែលប្រឡាក់ផ្លូវ ត្រូវតែមានអុត្ផូវារ៉ា មុនធ្វើការណាយ និងប្រើប្រាស់និងវិញ្ញាបន្ទុក
- រាល់សម្ងាត់ដែលប្រឡាក់ផ្លូវទាំងអស់ ត្រូវតែត្រូវតាមទុកក្នុងស្រែប្រាក់ដែលបានដាក់ជីវិស្សារ ឬប្រាក់ដែលបានដាក់ជីវិស្សារ

តែខ្លួន:

- ទេរកតែ
 - ការបណ្តុះ MGIT វិច្ឆិកមាន (បាយបញ្ហាកិច្ចមាន AFB ដោយពិនិត្យភាស)
 - ឈ្មោយបាក់តែវិនិច្ឆ័យកិច្ចបាក់តែ ដែរ ដែលបានបញ្ជាក់
- ប្រពិក
 - Capilla test cartridge
 - Capilla extraction buffer
- សម្ងាត់:
 - ពីប៊ែក ឬស្អោះ (ប្រើប្រាស់ការបើក ប្រើបាល ១០០ មីត្រិក)
 - ក្នុងបញ្ហាប្រើប្រាស់មេរោគ (ម៉ោង ១ ម.ម)
 - ឯុបដែលមានអនុគ័ន្ធ ១ ម.ម

គ្រប់គ្រងស្ថិតិភាព

- ការអនុវត្ត តែង ICA ពីត្នោរភាគរឿងមាន
 - ធម៌រឿងមាន ពិមាលិកធម៌ ដើរភាសហញ្ញាក់ត្វាមាន AFB ដោយ ZN
 - អង្គនត្នោរភាគរឿងដើរភាសល្អាយស្ថិតិភាព
- ការអនុវត្ត តែង ICA ពីត្នោរភាពិច្ឆេទ
 - ទូទាត់ធម៌រឿង ពី ២-៥ សប្តាហ៍ រហូមលំដែនបិយបញ្ញាក់ថា មិក្សាក់ពី ១ បិទៅចាប់ ហញ្ញាក់ AFB ជាមួយភាពិច្ឆេទ បំណាក់ពីដោយ ZN
 - ចាក់ ៩០០ មិត្តិត្ត នៃកំបុង extraction ទៅក្នុង ក្នុងទឹបត្រាមមេរាតម្មួយ
 - ផ្ទះយក ១ មិត្តិត្ត ចាក់ពី (ស្រីមួយចុង ដែលមានអង្គនិត ១ ម.ម) ពីត្នោរភាពិច្ឆេទ
 - ចាក់ចាក់ពី ទៅក្នុងកំបុង extraction
 - ចិត្តឱ្យបាន ក្នុងបញ្ហាបៀវិញ មុនអនុវត្តតែង

វិធីតិចតែង

- ជាក់ ៩០០ មិត្តិត្ត ឲ្យបានចាក់ពី ក្នុងប្របាង specimen នៃបន្ទុះតែង
- ពិនិត្យ តំបន់អាងលទ្ធផល នៃបន្ទុះតែង ១៥ នាទីបន្ទាប់

ចំណាំ: លទ្ធផលតែង ត្រូវតែបានបកប្រាប់ មិនមិនបានបាន ៦០ នាទី
បន្ទាប់ពីការចាក់ឲ្យបានបន្ទុះតែង ព្រមទាំងការកាតស្ថិតិភាព នៃល្អាយ
អាចបានបញ្ជូនបាន

ក្នុងក្រុងនិត្យធម្មាន


- កុងត្រូវរឿងមាន និងអវិជ្ជមាន គ្នាតែត្រូវបានរួចបច្ចុប្បន្នដើម្បីយកទូតែ
មេភាពអ្នកដឹងឱ្យយុទ្ធទា ដោយប្រើមេភាពមួលទៅខ្លះ មេភាពរបៀបដែលស្ថាល់
ប្រមេភាពដែលមានលក្ខណៈល្អជូនឡើងឡើង និងរបៀបដឹងឱ្យយុទ្ធទាដូចជាប្រជាពលរដ្ឋនៃ M. avium complex

ការអប់ក្រសួងនៃក្នុងជំនួយ

- វិជ្ជមាន
 - មានស្រីបិន្ទុទីពីស្ថាយទៅក្របាម នៅក្នុងអានុលទ្ធផល ដែលមានសរស់ [T]
ឬង [C] នៃបន្ទូនភេស្ត
- អវិជ្ជមាន
 - មានស្រីបិន្ទុទីពីស្ថាយទៅក្របាម នៅក្នុងអានុលទ្ធផល ដែលមានសរស់ [C]
នៃបន្ទូនភេស្ត បុំផ្សែ ឬងមាននៅ [T]
- មិនអាចយកជាការបាន
 - បិន្ទានយើងខ្សោយ នៅក្នុងអានុលទ្ធផល ដែលមានសរស់ [C] មានតឹម្មាន
មានកំហុសបញ្ជីកមេស ប្រចាំឯកដែលពេលិច ។ ក្នុងករណីនេះ តែង ឬងមានភាព
ជាការបាន ហើយត្រូវធ្វើមុខបញ្ជីកមេសដោយប្រើបន្ទូនភេស្ត

ធម្មជនអំពើមាន ICA (Capilia TB)

(photo kindly provided by BMA laboratory, Bangkok)




ធម្មជនអំពើមាន ICA (Capilia TB)

(photo kindly provided by BMA laboratory, Bangkok)



ធម្មជំនាញអនិត្យូម្រោល ICA (Capilia TB)


(photo kindly provided by BMA laboratory, Bangkok)



មួយ ២-៣-១២

វិធីសារត្រួកបំណាំតែអគ្គសញ្ញាណា

TBc Identification Kit



តេស្សកំណត់អគ្គសញ្ញាណា BD MGIT™ TBc Identification Test (TBc ID)

- អីមួយណុអាស្រ្រម្បាត្រការពិភាក្សាថៃសម្រួលម្រាប់ការចាប់វិវឌ្ឍអង់ខិះហ្មត្តិនប់មេកៅ
បែងកំដើរ ដែលមានភ្លើងច្បាលបណ្តុះករិត្យមានពិតិវិស័យ AFB.
- តេស្សនេះអាចកំណត់រកប្រភេទមេរោគរបែងកំដើរជូចខាងក្រោម:
 - *M. tuberculosis*, *M. bovis*, *M. africanum*, and *M. microti*.


តម្លៃកំណត់អនុសញ្ញាណ BD MGIT™ TBc Identification Test (TBc ID)

កេស្ថិ៍នេះចាប់យកអង់គេីហើយ MPT64 ដើម្បីបានការប្រព័ន្ធឌឹកប្រាក់ដែរឱ្យបានព្យាយាយពីការសិការ
យោករបស់ក្រុមហ៊ុនបណ្តុះ។ នៅពេលលើកប្រឈមសំណាក់ទៅថែទាំអករណ៍តែតែ អង់គេីហើយ
MPT64 ចាប់យកអង់គេីត្រូវបាននិង MPT64 ដើម្បីបានថែនិងភាគជួលឯកនិងលើកប្រឈម
នៅលើក្រសាងប៉ះក្រុង ។ សមាសធាតុអង់គេីហើយធ្វើដើរលើក្រសាងការត្រូវបានក្រសាងប៉ះក្រុង
និងក្រសាងចាប់យកបានធ្វើយកអង់គេីត្រូវបាន MPT64 ដើម្បីមាននៅលើក្រសាង ។ ស្រសិនបើអង់គេីហើយ MPT64
មានវគ្គមាននៅក្នុងសំណាក់ ប្រព័ន្ធឌឹកប្រាក់មួយប្រាក់ទៅនឹងប្រព័ន្ធ ធ្វើយកតាមជួលឯកនិងភាគជួលឯក
និងលើកប្រឈមបន្ទាត់ការណិតិយករបស់ក្រសាង។

ចំណុចទីពិធានណា:

- ទីប MGIT ដែលត្រូវសម្រាប់បង្កើតរបៀប TBc ID ត្រូវកំណត់ឡើងពេល ១០ថ្ងៃបន្ទាប់ពីបិភ្លាយបង្កាញ។
 - ប្រសិនបើខេត្តរាជរដ្ឋបានធ្វើការក្នុងទូទៅទីក្រុងក្រុងសង្គមបានបង្កើតរបៀប TBc ID ត្រូវត្រួតពិនិត្យដោយការបង្កាញបន្ទាប់ពីបិភ្លាយបង្កាញ។

ការអនុវត្តន៍ទេស្ស



១. យកច្បាលកវិធីមាន (Positive MGIT tube)
២. អនុវត្តតាម និងមែលចិវិធីមាន AFB.
៣. ប្រើបីប៊ូតិក 100 μL តិច្ញាលវិធីមានដែលបាន
ធ្វើរាយសញ្ញា រួចបាកចូលទៅត្រួងខបកណើកេស្ស
៤. ផែច ១៨នាទី ។ បន្ទាប់មកអាងលទ្ធផល (មិនត្រូវ
ឱ្យរួចឃើសពី៩០នាទីទៀត)
៥. ការការណ៍ចាតាមការបែងកំពិច គិតន័យ


លទ្ធផលទេស្សវិធីមាន ទេស្សវិធីមានសម្រាប់មេករបែងកំពិចបានយើង វគ្គមានអង់គេហ្មត្រួតពិនិត្យ MPT64

- បន្ទាត់ត្នាយកទៅក្រហមលេចចេញមកនៅថ្ងៃតាំង
ទេស្ស “T” និងថីតាំងកុងត្រូល “C” នៅត្រួង
ចន្ទោះអំណាន។
- ត្រួងរាយសញ្ញាដែលបានបែងកំពិច នឹងបានក្រោម



លទ្ធផលពេលវិជ្ជមាន


កែវិជ្ជមានសម្រាប់មេរភន្តបែងកំពើចមានតែយ៉ាង
អវត្ថមានអង់គេង MPT64



- គ្មានបន្ទាត់ដ្ឋាយកទៅក្រហមនៅក្នុងខីកំងកែល "T" នៃចន្ទោះអំណាន។ បន្ទាត់នៅក្នុងខីកំងកែល "C" នៅក្នុងចន្ទោះអំណាន បង្ហាញពីការអនុវត្តត្រឹមត្រូវនៃ ទម្រង់ការតែង។
- ធ្វើខាងក្រោមគ្មានតែងតាំងការបង្ហាញក្នុងបន្ទាត់ដ្ឋាយក។

លទ្ធផលពេលវិជ្ជមានសុពលភាព

កែវិជ្ជមានសុពលភាព



- កែវិជ្ជមានសុពលភាពប្រសិនបើបន្ទាត់កែវិជ្ជមាន ទៅក្រហមនៅក្នុងខីកំងកែល "C" នៅក្នុងចន្ទោះអំណាន ប្រសិនបើបន្ទាត់កែវិជ្ជមានត្រូវបានបង្ហាញក្នុងបន្ទាត់ដ្ឋាយក។
- ប្រសិនបើបន្ទាត់កែវិជ្ជមានត្រូវបានបង្ហាញក្នុងបន្ទាត់ដ្ឋាយក និងបង្ហាញក្នុងបន្ទាត់កែវិជ្ជមាន។
- ធ្វើខាងក្រោមគ្មានតែងតាំងការបង្ហាញក្នុងបន្ទាត់ដ្ឋាឯក។

ការរាយការណ៍អំពីបច្ចុនបេត្ត

ពេលវិជ្ជមាន	រាយការណ៍វគ្គមានមេហោរបៀបងកំពើច (MTBC)
ពេលវិជ្ជមាន	រាយការណ៍អវគ្គមានមេហោរបៀបងកំពើច
ពេលវិជ្ជមាន	មិនត្រូវរាយការណ៍លទ្ធផលជាដាច់ខាត

បញ្ជាកំបិតនៃទ្រង់ការ

១. តែងតាំងអារក្សសម្រាប់ប៉ូតិកក្នុងបច្ចុនបេត្ត ដើម្បីបង្ហាញការងារនៃក្រុងបច្ចុនបេត្ត។
២. តែងតាំងអារក្សប៉ូតិកក្នុងបច្ចុនបេត្ត ដើម្បីបង្ហាញការងារនៃក្រុងបច្ចុនបេត្ត។
៣. តែងតាំងអារក្សប៉ូតិកក្នុងបច្ចុនបេត្ត ដើម្បីបង្ហាញការងារនៃក្រុងបច្ចុនបេត្ត។
៤. លទ្ធផលគោលអវិជ្ជមាន ជាទូទៅថាអារក្សប៉ូតិកក្នុងបច្ចុនបេត្ត មិនបានបង្ហាញការងារនៃក្រុងបច្ចុនបេត្ត។ ឧបករណ៍មិនអាចការិយាល័យបានបន្ថែមក្នុងបច្ចុនបេត្ត។ ឧបករណ៍មិនអាចការិយាល័យបានបន្ថែមក្នុងបច្ចុនបេត្ត។
៥. ប្រភេទមេរក M. bovis BCG តួនាទីលេងសមាជិកមេរកប៉ូតិកក្នុងបច្ចុនបេត្ត មិនបានបង្ហាញការងារនៃក្រុងបច្ចុនបេត្ត។

មូខែល ២-៣-៩៣

ការធ្វើតុលាការ / ព្យៀងធ្វើការតុលាការ

ការធ្វើតុលាការ

ការធ្វើតុលាការ គឺជាប្រព័ន្ធមួយដែលតាក់ទៅផ្តើមដើម្បីលើកកម្ពស់
ភាពធ្វើទុកចិត្ត ឬនេងប្រសិទ្ធភាពនៃសរាយនឹវារិសោធន៍។ ប្រព័ន្ធនេះ
រួមបញ្ចប់ទាំង ការត្រួតពិនិត្យតុលាការ ការរាយកម្លែងតុលាការ
ខាងក្រោម និងការលើកកម្ពស់តុលាការ។

Reference: APHL, CDC, IUATLD, KNCV, RIT, WHO, External Quality Assessment for AFB Smear Microscopy, October 2003

ការបង្កើតនៃការធានាតុណាភាព

- ជាក់ស្ថិដ្ឋនេយ្យ អាជអនុវត្តបាន
- និយាយការជាក់លាក់មានសម្រាប់សមាសភាពជាក់លាក់នៅនេះដែលការ
- ធានាទៅបញ្ហាចំងទ្វាយខាងក្រោមត្រូវបានដោះស្រាយ:
 - ប្រព័ន្ធមន្ត្រីរិសោធនីទូទៅ
 - ដំណាក់កាលនៃការធ្វើការស្ថិតិស្ថិតិការ
 - ដំណាក់កាលនៃការធ្វើការស្ថិតិស្ថិតិការ
 - ដំណាក់កាលនៃការធ្វើការស្ថិតិស្ថិតិការ

ប្រព័ន្ធមន្ត្រីរិសោធនីទូទៅ

- បុគ្គលិក
 - ស្ថិតិស្ថិតិការនៃការអប់រំ និង/ឬ បទកិច្ចការណ៍
 - បិយាយអំពើក្នុងទីនិងការទទួលខុសត្រូវសុប្បន្នកម្ម
 - ឯកសារសម្រាប់បណ្តុះបណ្តាលរូបរាងការងារ
 - ការរៀបចំក្នុងឱសមិត្តភាពជំនាញ (ការប្រឡងពេញសេវា ការសម្រេចចិត្តនៃការងារ ឬអភិវឌ្ឍនិកក្នុងក្រុងក្រោម) ការចូលរួមនៅក្នុងការរៀបចំក្នុងការងារ ឬការងារមិត្តភាព (EQA, CAP, MPEP, ឯកសារទេរង)
- ការធ្វើសំខ្លួនបណ្តុះ/ប្រតិការ សម្រាប់ និងបិទ្យារ
 - ក្រុមក្នុងអប្បបាទា/កាលវិភាគសម្រាប់ការងារផ្លូវ
 - កំណត់ត្រានិងការងារបិទ្យារទូលាដឹងកំណុំរឿង
 - ការអនុវត្តតាមការកំណត់ត្រារំបែកនិងការកំណត់ត្រាផ្លូវការ

ប្រព័ន្ធមុនពេលវិភាគ

- សេចក្តីផ្តើមនាំដែលអ្នកដាក់ស្វែងស្វើ Instructions to submitters
 - វឌ្ឍនិភាគសម្រប
 - វិធីប្រមូល ដឹកជញ្ជូនវឌ្ឍនិភាគ
- ស្នូខណ្ឌគ្រឿនិតិស្សុកាមដ្ឋាន/វឌ្ឍនិភាគ
 - ការកត់ត្រាសុណាងាតវឌ្ឍនិភាគ
 - គោលនយោបាយស្ថិករបបិទនៃវឌ្ឍនិភាគ
- សំណើលីម្អិតស្ថិក
 - ការកត់ត្រាលីម្អិតចុះឱក (ឈ្មោះអ្នកដឹង ប្រការវឌ្ឍនិភាគ នាកិតិថ្លែយនិងការការដាក់បន្ថី កាលបរិច្ឆេទនៅក្រោមផ្លូវ)
 - ឯកសារការបង្កើតនិងការការដាក់សម្រាប់សង្គមការការដាក់

ប្រព័ន្ធពួនពេលវិភាគ

- និយាយការស្ថិកដាក់
 - បច្ចុប្បន្នរបច្ឆាំងនិង/ឬចិត្តក្រាប់ជានេះ តាមរយៈការ
 - ពិនិត្យឡើងឱ្យនិងអនិសនេះដោយបុគ្គលិកប្រចាំឆ្នាំ
 - ដឹកចេញនិយាយការដោលនិត្តនៃការ ដោយដាក់ស្ថិកសំតាល់ចាំថ្ងៃ និងត្រួតពិនិត្យការការដោលនិត្តនៃការបង្កើក
- ការរៀបចំឡើងពិនិត្យអាយត្វិក/ការខ្សោយសំរាប់បរិភាគ:
 - ទោរមួយចំណុច
 - ពិនិត្យ
 - នាយុកាកំណត់ម៉ោង

ប្រព័ន្ធគុងណែនាំវិភាគ

- នីតិវិធីក្រសួងនិងក្រសួងរបស់ខ្លួន និងវិធានការកែតម្រូវ
 - និយាយការសំរាប់ការធ្វើពេលវេលា
 - ការប្រើប្រាស់បច្ចេកទេស
 - វឌីជ្រឈានបច្ចេកទេស និងបណ្តុះបោក
 - ការកែតែអ្នកស្ថាបុណ្យបាយការណ៍/ការធ្វើការស្ថាបុណ្យ
 - ផ្ទាល់បណ្តុះ និង ប្រកិត្តា
 - កិច្ចការស្ថាបុណ្យ/កិច្ចការស្ថាបុណ្យដែលនឹងបានអនុញ្ញាត
 - ការងារដែលបានអនុញ្ញាត/ការងារទូទៅ (រួមទាំង សំគាល់ការងារ និង សំគាល់ការងារ)
 - នាក់ការងារប្រចាំថ្ងៃ (ទូទៅ/ប្រចាំសប្តាហ៍ កុំពុំពី តុំពុំពី)
 - បិទ្ធិ ឬ ឯម្មបញ្ចូល ទាំងទាំងបែងចែកនូវការងារនៃបានបាន
 - ចំណេះចំណេះ
 - ទូកចុះស្ថាបុណ្តិ៍ ឬ ចុះស្ថាបុណ្តិ៍
 - ទូកចុះស្ថាបុណ្តិ៍
 - ទូកចុះស្ថាបុណ្តិ៍
 - ទូកចុះស្ថាបុណ្តិ៍

ប្រព័ន្ធគុងណែនាំវិភាគ

- ផ្តល់សុវត្ថិភាពដល់វិធីសារស្ថាបុណ្តិ៍/និយាយការធ្វើ
 - គ្របិធីសារស្ថាបុណ្តិ៍ ទាំងអស់ត្រូវបានរាយការណ៍ដោយប្រើប្រាស់និងការងារយោង/ក្នុងជាផ្ទាល់ជាសម្រាប់
 - ការប្រើប្រាស់
 - ការប្រើប្រាស់
 - ការប្រើប្រាស់
 - ពេលវេលាសម្រាប់ដែលប្រើប្រាស់និងការងារយោង

ប្រធ័ណីក្រាយពេលវិភាគ

- ផ្តល់សុវត្ថភាពអល់លទ្ធផលរកស្សឹក
 - ពីនិគ្សមិនិងឈើរិយាល័យទូដីលិច្ឆ៉ាននិង/ប្រអិលិច្ឆ៉ានដោយអ្នកអភិបាល/អគិសុខុម្ភារណិត
- ការត្រួតពិនិគ្សមាមធានាប្រចាំថ្ងៃការអនុវត្តការងារ (សូចនាការអនុវត្តការងារ)
- សវនកម្មលើលទ្ធផល
 - ការពាយធានីមិនបានសរុបឡើងប្រើប្រាស់ប្រាប់ឆ្នាំស ការបណ្តុះ លទ្ធផលការងារស្ថាបសិនិច
 - ទម្រងការសម្រាប់ត្រួតពិនិគ្សមានទាន់កែលរែង

សារសំខាន់ដែលស្វែងនាំក្រវិធានការអនុវត្ត

- បញ្ជីតកលម្អិតនិរិតិសាធារណ៍/បន្ទាត់ដើម្បីតារា “ធម្មតា” សម្រាប់ប្រជាធិបតេយ្យ មួយក្រុមប្រជាធិបតេយ្យ
- កំណត់ពីបញ្ហាដែលអាចកើតមាន ជាមួយដំណាក់កាលនៃការធ្វើកែលមុនវិភាគ ពេលវិភាគ និងក្រាយពេលវិភាគ
- ផ្តល់ទំនួរបច្ចុប្បន្ននៃលទ្ធផលម្អិតនិរិតិសាធារណ៍
- ធានាអនុវត្តការងារដើម្បីកើតិសិរិយាជីវិត
- កំណត់ពីកម្មវិធានបណ្តុះបណ្តាលដែលអាចមាន

វិធីរាយតម្លៃស្រួលនៃការអនុវត្ត

- ការសង្គតដោយធ្វាល់របស់អតិសុខុមច្ញាបវិទ្យា
- ពិនិត្យឡើងវិញ្ញាន៖
 - ប្រភេទព័ត៌មានមន្ត្រីភីសោធី
 - ស្រែវករបញ្ជីតាមកំហាត
 - ទម្រង់កំណត់ត្រាបណ្តុះ
 - លទ្ធផលការរាយតម្លៃគុណភាពខាងក្រោម ឬ តែងតាំងរាយតម្លៃ
 - ស្រែវករណ៍ទៅទម្រង់ការ

ស្រួលនៃការអនុវត្តនៃការងារ

- អ្នកឧប់នៃមេរករប់របៀប
- អ្នកកុងតាមីន (រដ្ឋិភាគ, ឱង, ក)
- ការរាយតម្លៃការងារដែលបានរាយតម្លៃ ត្រូវរឿងមាន និងការបែងចែកក្រឹមភ្នាក់តាមរបៀបនីមួយៗ (រឿងទី/រឿងចំណាំរឿង 1+, 2+, 3+)
- ចំណាក់ទីនៃការងារត្រូវរាយតម្លៃនិងការបណ្តុះវិទ្យានេះ
- ការរាយតម្លៃការងារត្រូវរាយតម្លៃនិងការបណ្តុះវិទ្យានេះ
- ការបែកាសរបៀបរាយតម្លៃការងារ
- សម្រេចនៃការងារត្រូវរាយតម្លៃការងារ (ត្រូវ ឬ មិនត្រូវការងារ)

សារៈសំខាន់នៃការតាមដានអគ្គាពេជ្យាតរបៀប


- បង្កើតបន្ទាប់ដើមគ្រាមយសប្រចាំថ្ងៃនូយក្រុម បុត្រិបន្ត
- ធ្វើយកនៅក្នុងការកំណត់ពីការបណ្តុះវិធានមិនពិត បុអវិធានមិនពិត

អគ្គារផែជ្យាតរបៀប

- ការពិនិត្យ: ប្រចាំថ្ងៃ/កិច្ចការឱ្យប្រើប្រាស់/ការពិនិត្យការលើមុលត្រានសុខភិបាល/រដ្ឋិកាល
- ការពិនិត្យឱ្យអាចចោរយការការពិនិត្យ:
 - ការប្រើប្រាស់ដែលត្រូវការពិនិត្យ
 - ការគុណភាពឱ្យត្រួតពិនិត្យ/វិធានមិនពិត
 - ប្រព័ន្ធផ្លូវការ
 - វគ្គឱ្យការគុណភាពឱ្យត្រួតពិនិត្យ
- ការចិត្តឱ្យអាចចោរយការការពិនិត្យ:
 - ការចិត្តឱ្យប្រចាំថ្ងៃជាមុកដៃ
 - បញ្ហាតាមួយគុណភាពរវាងការ
 - បញ្ហាតាមួយការប្រើប្រាស់ក្នុងការ/ការប្រើប្រាស់និងការផែជ្យាតរបៀប
 - បញ្ហាតាមួយប្រព័ន្ធរបស់ខ្លួន
 - ការកុំពាយការកិច្ចការឱ្យប្រើប្រាស់

រូបភាពទី១. អ្នកចាយមួយនាក្រវេង តាមខែដែលរាយការណ៍

Figure 1. MTB Recovery Rate, by month reported




សារៈសំខាន់នៃការតាមដានអ្នកចាយកុងតាមឯក

- អាចធ្វើបញ្ជាក់ពីបញ្ហាដាមួយដឹងជាបាលពីផ្សេងៗទៅរឿង
- អាចធ្វើបញ្ជាក់ពីសមត្ថភាពបច្ចេកទេសនៃមន្ត្រីរិសោធី
- អាចកំណត់ពីតម្រូវការបណ្តុះបណ្តាល (នៅខាងក្រោមនឹងក្នុងមន្ត្រីរិសោធី)
- គូរធ្វើចំណាក់ថ្នាក់តាមប្រភេទបណ្តុះបណ្តាល


អវត្ដរកុងតាមីនេ

- ការពិមិនទុក: 3-5% ស្រួលប៉ូលធម៌នឹងវគ្គីភាគ, 8-9% ច្បាល់ធម៌នឹងវគ្គីភាគ
- ការកែតិខ្សោះ (>5% ឃ; >9% ច្បាល់ធម៌នឹងវគ្គីភាគ) អាចធ្វើយករាយដោយ:
 - ការបេក្ខណ៍នឹងការបេក្ខណ៍
 - ប្រើប្រាស់អង្គិយេតិកមិនបានត្រួតពិនិត្យ (កា)
 - ការប្រឈម ការក្រឡុក និងការបេក្ខណ៍ចូលមិនបានត្រួតពិនិត្យ
 - ហិត្តា (ឯុសិត្តិការ ឬបណ្តុះបណ្តុះមេកេត ម៉ាសីនិល)
 - កម្រិតការបណ្តុះបណ្តុះបុន្ទាល់ស្ថិកទីផ្សារ
 - ការឆ្លាស់ប្រឈមរាជការ
- ការឆ្លាក់ចំណេះ (<3%) អាចបណ្តាលមកវិនិ:
 - ចុងការរៀបកុមតាមីនេខ្លួនប្រាកេក
 - ប្រើប្រាស់បញ្ជីសកិក


រូបភាពទី២. វត្ថុវិភាគផែលកំណត់មាតុកុមតាមីនេ (និមិត្តធម៌ទាំងអស់)
តាមខ្លឹមផែលពាណាយការណ៍



**របៀបទី៣. វត្ថុវារធដ្ឋានកំណត់ថាកុនភាសិនិងផែនការបណ្តុះបើចូលឱ្យ (ប) តាមខែ
ដើម្បីជាមួយការណ៍**



**របៀបទី៤. វត្ថុវារធដ្ឋានកំណត់ថាកុនភាសិនិងផែនការបណ្តុះរាយ (MGIT)
តាមខែដើម្បីជាមួយការណ៍**



**សារៈសាំខាន់នៃការតាមដានអ្សរាជ្យសិរីមាន ការបែងចែកចំណាត់ថ្នាក់ភ្នាក់ភ្នាសិរីមាន
និង ទំនាក់ទំនួររាយភ្នាក់ភ្នាសិរីមាន**

- បង្កើតបន្ទាត់ដើម្បីរាជការប្រជាធិបតេយ្យ ប្រជាជន ប្រកបដែល ក្នុងបន្ទាត់ក្នុងសាស្ត្រ
 - កំណាយឱ្យប្រកែទៅក្នុងភាគផែលបានបញ្ជូនមក (ភោគវិនិច្ឆ័យ ធ្វើបន្ទីន ការបាយជានបន្ទុ)
 - កំណត់ពីបញ្ហាដែលភាពកែវិភាគជាមានជាមួយការវិភាគដោយមិនត្រូវស្ថិត
 - កំណត់រកបញ្ហាដាសភាព ពលជាមួយការវិភាគវត្ថុវិភាគ/វិធីបណ្តុះ


អាស្រាវាសិន្តមាន

- ការវិធីសុខ: ប្រជាធិបតេយ្យ/កំហែនក្នុងឈាមព្រមទាំងសុខភាព
 - ការកែតិ៍ឡើងអេក្រង់:
 - ការឆ្លងសុខរោគដូចមួយប្រជាធិបតេយ្យណ៍ដី
 - ការឆ្លងខ្លួនត្រូវ
 - ការប្រើប្រាស់មិនសុវត្ថិ
 - ការប្រើប្រាស់ក្រុមការធម៌នឹងមិនសុវត្ថិ
 - កំហុសបញ្ជីការទេស
 - ការចិះប្រើប្រាស់រៀងរាល់:
 - ការឆ្លងសុខរោគដូចមួយប្រជាធិបតេយ្យ
 - ក្នុងការមិនសុវត្ថិដែលបញ្ចូនមកដូចជាបិសេសន៍
 - ការចិះការកំណត់ដីទៅក្នុងប្រព័ន្ធដីនៃការរៀងរាល់
 - បញ្ចូនមិនសុវត្ថិ
 - កំហុសបញ្ជីការទេស

ទំនាក់ទំនងរវាងភ្នាស់មាន និង ការបណ្តុះវិធ្លេមាន

- ការពិធីកែសម្រេច: កាលបរិច្ឆេទ
- កិចចាន 95% អាជីវកម្មសាធ័ក់
 - វគ្គិភាពដែលបញ្ចូនមកពីអ្នកជីវិតកំពុងភ្នាក់ (ដែលបានបន្ថែមការបណ្តុះវិធ្លេមាន)
 - ការរាយការណ៍កំពុងភ្នាស់មានមិនពីតិច
 - ទម្រង់ការផែកឱ្យការងារបានបញ្ចូន
 - ប្រកិករាយប៉ែនកិត្ត
 - បញ្ហាបានមួយច្បាសបណ្តុះ
 - បញ្ហាបានមួយច្បាសបិត្តា
 - ការកុងការងារបានបញ្ចូន

របាយការណ៍ ទំនាក់ទំនងរវាងភ្នាស់មាន និង ការបណ្តុះវិធ្លេមាន តាមខែដែលបានរាយការណ៍



សមាមាថ្រន់ន្នាសអវិជ្ជមាននិងការបណ្តុះវិជ្ជមាន

- ការពិនិត្យ: ប្រជាជន/តំបន់ភូមិសាស្ត្រ/ពីងផ្ទើរលើមួលដ្ឋានសុខភាព
- ការកើនឡើងអាចមកពី:
 - ការធ្វើសំណួរនៅត្រូវប្រជាជនជាមួយការបណ្តុះវិជ្ជមាន
 - ប្រតិករសម្រាប់បំពាក់ពណ៌ធមិនសុវត្ថិភាព
 - បុគ្គលិកអាជ្ញាសមិនបានគ្រប់ដ្ឋីនៅក្នុងប្រជាជន

សារៈសំខាន់នៃការតាមដានមិនមែនពេលរេលរូប

- សំខាន់សម្រាប់ការគ្រប់គ្រងមួយការបណ្តុះវិជ្ជមាន
- បំបែកសង្គមការបណ្តុះវិជ្ជមាន
- បង្កើនការអនុវត្តតាមទម្រង់ការមន្ត្រីរកិត្តិយាល័យ
- ធ្វើនការកំណត់ពីបញ្ហាប្រយោជន៍ជាអតិថិជន
ត្រូវមន្ត្រីរកិត្តិយាល័យ ប្រព័ន្ធដំណឹង និង ប្រព័ន្ធការណ៍

ເປັນໄສເບາໂຫຼງໃຊ້ການຜູ້ລ່ວມຕົ້ນ

- ການຕື່ອງການ:
 - ການເງື່ອງຕະຫຼາດ: ຖຸນກໍ່ຢູ່ທີ່ເປັນໄສເບາໂຫຼງໃຊ້ການຜູ້ລ່ວມຕົ້ນ ດົນໄສ/ຖືກຕາມ
 - ການກຳນົດກໍ່ມີຄວາມຮູ້ໃຫຍ່ເພື່ອການຜູ້ລ່ວມຕົ້ນ: ຕິ່ມໄໝງກາລົບຂຶ້ນກີ່ເສາດສົ່ງ/ວິເຊີ່ສາງໝູ່ເສັ່ນ
 - ເຄີຍການການສົ່ງ: ຕິ່ມໄໝງກາລົບຂຶ້ນກີ່ເສາດສົ່ງ/ວິເຊີ່ສາງໝູ່ເດັ່ນ
- ການຄົງການເຕັມທາງບະດູາລະມົກຕີ:
 - ການເງື່ອງຕື່ອງການຜູ້ລ່ວມຕົ້ນ ບັນຍັດເຫັນຍ້ອງກັບ
 - ການເປົ້າໃຈ ກຳນົດກໍ່ມີຄວາມຮູ້ໃຫຍ່ເພື່ອການຜູ້ລ່ວມຕົ້ນ
 - ການເປົ້າໃຈ ອົງການຜູ້ລ່ວມຕົ້ນ
 - ການເປົ້າໃຈກີ່ເສາດສົ່ງຕົວດີ ບູນຂຶ້ນກີ່ເສາດສົ່ງບໍ່ໄຟກະຕິໄອ່ເຈົ້າ
 - ການຄົງການເຕັມທີ່ກົດຕູກ
 - ການຊູ້ລ່ວມຕົ້ນ: ຢູ່ກົດຕູກທີ່ກົດຕູກ
 - ກູ່: ຂາດກາງຕາງປົງພາກກ່ອນຊູ້ກົດຕູກທີ່ກົດຕູກ

ສາරະໜີ້ອໍານີ້ໃຊ້ການຕາມພາດເພື່ອການມັດວຽກ ການວ່າຍຕົ້ນຂາຍແງກ (EQA) ຫີ້ນ ເລີ່ມຕົ້ນ (PT)

- ກູ່ວິຊີ້EQA ຫີ້ນ PT ສູງຜູ້ລ່ວມຕົ້ນເພື່ອການວ່າຍຕົ້ນເພື່ອມັດວຽກ
- ຄູ່ກົດຕູກທີ່ກົດຕູກທີ່ກົດຕູກ: ວິຊີ້ກຳນົດກໍ່ມີຄວາມຮູ້ໃຫຍ່ເພື່ອການຜູ້ລ່ວມຕົ້ນ
- ຜູ້ລ່ວມຕົ້ນເພື່ອມັດວຽກ: ໃຊ້ກົດຕູກທີ່ກົດຕູກທີ່ກົດຕູກ
- ກຳນົດກໍ່ຕິດປູງການບະດູາ: ບະດູາລະການສົ່ງກົດຕູກ

ការអនុវត្តន៍ការវាយទាំងខាងក្រោម និង ពេលវេលាអ្នករាជ

- ការវិនិច្ឆ័ក: កំណត់ជាមុនដោយភាគធ្វានរដ្ឋីកសុ
- ពិនិត្យនិធីបានពេញចិត្ត អាចដោយសារតែ:
 - ការផ្តាស់បូរុក្ខលិកនាពេលចិត្ត
 - តម្លៃការក្នុងការបណ្តុះបណ្តាលបុគ្គលិកជាថ្មីឡើង
 - បញ្ហាដាម្បួយបិត្តា ប្រតិកា ទម្រង់ការ
 - បញ្ហាដាម្បួយចុះណែនសម្រាក

បញ្ជាកំហិតចំណោះការតាមដានការអនុវត្តន៍

- ពិចាករាយកម្មការអនុវត្តន៍ "ពេលវេលាធិត"
 - ការពន្លារពេលវេលាប្រើប្រាស់ការបែងច្ញេកវិភាគ ឬមេរោគ
 - រយៈពេលមាត់បណ្តុះយុរ
 - វិធីបុរាណត្រូវបានប្រើប្រាស់ដើម្បីការអនុវត្តន៍
- បញ្ហាកម្មៈខាងក្រោមនាមនូស្ស
 - កំណត់ត្រាមត្តិរឹងសារនៃដោយប្រើប្រាស់
 - ឧបសត្វិកការប្រាស់ប្រាស់បែងច្ញេក
 - ការបង្កើតការអនុវត្តន៍

ចំណុចសេដ្ឋកែវ

- ការធ្វើតិន្នន័យគុណភាពអនុរាយនការអនុវត្ត និងត្រួលបង្រើបាយ
 - ការធ្វើតិន្នន័យគុណភាពតីជាការទទួលខុសត្រូវរបស់បុគ្គលិក មន្ទីរពិសោធន៍ជាអស់
 - ការកាមដានមើលការអនុវត្តន៍ដូយបង្កើតឡើងដើម្បីមន្ទីរពិសោធន៍ "ធម្មកា" ផ្តល់ការធ្វើទួកចិត្តដល់លទ្ធផលមន្ទីរពិសោធន៍ ដូយកំណត់កម្រិតការបណ្តុះបណ្តាលក្នុងចំណោមបុគ្គលិក

មិនខ្សោយ ២-៣-៧៤

ការសេវានៃពេលវិបាលនិងបានជិត

CDC

ផ្ទាល់ខ្លួន

- ជំណើរការរាយការណ៍បណ្តាលគីរិថ្យមានមិនពីត បុន្ថែមទៀត
- តើសំណង់សុវត្ថិភាពប្រកែរាយការ គ្នាដែត្រូវបានប្រើ
- ការរាយការណ៍ប្រព័ន្ធឌីស្បែលម្នាច់ល

CDC

ក្នុងការបន្ថែមពិនិត្យសាច់ស្អែក

- កត់សម្ងាត់ពេលភាស ប្រការបណ្តុះ វិធានមានមិនពាណិជ្ជកម្មកៅតមាយ
- កត់សម្ងាត់កំឡុង ដែលភ្លាក់ងាររួមចាមីទេចាប់ផ្តើម
- រាយការអនុវត្ត និងអនុវត្ត និងអនុវត្ត និងអនុវត្ត
- ពិពណ៌នា និងធ្វើការអនុវត្ត ដែលនិងការបន្ទូយ ភាស និង/ប្រការបណ្តុះ វិធានមិនពិត



និយោគខំយ៉ា នៃពិនិត្យបានមិនពិត/ ការនូវលទ្ធផល

- វិធានមិនពិត/ ការនូវលទ្ធផល: លទ្ធផលពេលឈូលបានពីត្រួតពិនិត្យកម្មកដីជីត្រូវបានរាយការណ៍ថា វិធានចំពោះប្រកេទ មិក្នុងកំសើស នៅពេលការពិត អ្នកដីជីមាននូវលទ្ធផល មិក្នុងកំសើស ប្រើប្រាស់វិធានមិនពិត ប្រើប្រាស់វិធានមិនពិត ដោយប្រកេទ មិក្នុងកំសើស កំពើរមួយ ដែលបណ្តាលមកពីការដុះប្រាប់រូមត្រា។

* Reference: Recognition and Prevention of False-Positive Test Results in Mycobacteriology, training video



ការពិនេយ្យរបស់ខ្លួន

- ប្រចាំរដ្ឋធាន ៣.១% នៃលម្អិតជាមួយវិធីភាព គឺជាលម្អិតការបណ្តុះបណ្តាលមួយមិនពិត / ការផ្តល់ខ្សោយ
- (*Reference: Burman, WJ, Reeves, RR, Review of false positive *Mycobacterium tuberculosis* and recommendations for avoiding unnecessary treatment, CID 2000; 31, 1390—1395)
- ការផ្តល់ខ្សោយ អាជីវកិទ្ធក្នុងដោយសារវត្ថុការតម្លកដើរិយាជីមុន



ជំនាញបែងចាយជាបន្ទូលបែងចាយតិច

- អ្នកដើរិយាជីក្នុងបែងចាយជាបន្ទូលបែងចាយតិច
- ការព្យាយាយមិនចាំបាច់ ការទូកទិញតាមផ្លាយពីគេ ទទួលការខ្សោយអៀវង់
- ការអង្គភាពឱ្យអ្នកទាក់ទង ក្នុងបែងចាយជាបន្ទូលបែងចាយតិច
- ជំនាញបែងចាយជាបន្ទូលបែងចាយតិច មិន/បានធ្វើឡើងបែងចាយជាបន្ទូលបែងចាយតិច
- បង្កើនបន្ទូកការងារសម្រាប់មន្ត្រីភាពិសោធន៍ា ហើយតម្លៃការធ្វើឲ្យស្ថិត សម្រាប់មន្ត្រីភាពិសោធន៍ា និងអ្នកជីន



សេច្ចក្រឹមនៃគិតថ្នាក់ជាមិនធនិតិ

- ការកើនឡើងថែរការងុំ នៃក្រោមឈាត់ពិសេសមួយ
- លទ្ធផលភ្លាស និង/ឬការបណ្តុះ មិនស្របច្បាសភាពគិតិវិការបស់អ្នកដំឡើ
- វគ្គិភាគយ៉ាងប្រើប្រាស់មានជាប់ឆ្នាំ ឬមានការងុំក្នុងវិធីចក្ខុងនៅបន្ទីតិការងុំយ៉ាងប្រើប្រាស់
- លទ្ធផលភ្លាស និងការបណ្តុះ មិនទាក់ទងឆ្នាំ
- មានវិធីមានការបណ្តុះតែមួយ ចំពោះអ្នកដំឡើមានកំណត់វគ្គិភាគប្រើប្រាស់
- ការបណ្តុះវិធីមានដែលលើចេញឯកសារ ហើយមានក្នុងវិធីចក្ខុច

CDC

វិភាគប័ណ្ណការការបណ្តុះតែមួយ និងការបណ្តុះតែមួយ នៃការងុំក្នុងវគ្គិភាគ

- ការសម្រាកមាត់
- កំណត់ពេលដឹកជញ្ជូន (បានផ្តល់ដោយសារវគ្គិភាគដើរដៃឡើង)
- ឧបករណ៍ប្រើប្រាស់មិនស្អាត (ប្រជាប់ផ្លូវស្អាត ប្រជាប់ឆាន់ទីក)
- បរិភាព

CDC

ការគ្រែសព្វទានការអនុវត្តន៍ នូវកម្មិតុណីរបាយក្រឹងនៃក្នុងការ

- ប្រើទឹកស្ថាត សំរាប់ការស្លង់ភ្លើវិភាគ
- ប្រើកំបុងដែលបានធ្វើការជាមុន ស្ថាត ស្អើល ប្រើតេម្បី សម្រាប់ជាកើងផ្ទាករភ្លើវិភាគ
- ប្រើឧបករណ៍ត្រានមេរោគ សម្រាប់ទាញយកភ្លើវិភាគ
- ដៃសរាង ការលាងសម្ងាត់ប្រជាប់ប្រជាត ជាមួយទីក្រឹងឈ្មោះ



គ្រែសព្វទានការអនុវត្តន៍នៃក្នុងការ ប្រើប្រាស់ប្រព័ន្ធឌីជីថាមពីរបៀប

- ជីកជញ្ជូនភ្លើវិភាគ ដោយប្រើប្រាស់ប្រព័ន្ធឌីជីថាមពីរបៀប
- កំខួចភ្លើវិភាគប្រើប្រាស់ក្នុងសេវាង/ប្រអប់ជីកជញ្ជូនតែម្មួយ
- បន្ថយការកាន់ភ្លើវិភាគឯកទិន្នន័យ បន្ថាប់ពីការប្រមូល




កំណើនប្រព័ន្ធឌាន់សាស្ត្រ



CDC

កំណើនប្រព័ន្ធឌាន់សាស្ត្រ



CDC

ជំនាញអំពីរបាយការណ៍ទិន្នន័យ និងរាជធ្លើសង្គម

- ការទទួលវត្ថុវិភាគ
- ការរួចបង្កើតការ
- ជំនួយការធ្វើការវិភាគវត្ថុវិភាគ (សំភារ់ ប្រិការ)
- ការរួចបង្កើតការ និងការបំពាក់ពណិ
- ការធ្វើអនុសញ្ញាបាយនៅក្នុងការណ៍ទិន្នន័យ




ឡើងការងារនៃការណ៍ទិន្នន័យ និងរាជធ្លើសង្គម

- ដែករកសញ្ញាបិច្ចរបស់ វត្ថុវិភាគ
- ធ្វើការដោយមិនមានការយោប់ខាង (ដែលអាចទាំងឯុទ្ធសាស្ត្របាន)
- ពិតជាការលើ គំរូ និងវិបត្តិវិភាគ ជាមួយលេខដែលចាំបាច់
- រក្សាទុក្សិយដ្ឋាន/ឯុទ្ធសាស្ត្របៀបរួម



កំណើនទិន្នន័យ



CDC

ការបង្កើតការស្លួលទីផ្សារ/កិច្ចការពិនិត្យ កំណើនពេលវេលា និងការបង្កើតការ

- ប្រមូលសិទ្ធិបញ្ជាក់ការវិភាគ នៃប្រព័ន្ធដែលលក់ស្រាប់តាមទីធ្វារ (ឧ. BD, BACTEC 460 RF, បានកុងតាមឯោជាភួយ *M. gordonae*)
- ដើរស្ថានការប្រើប្រព័ន្ធបុសកាលកំណត់
- ឱ្យបច្ចុប្បន្ននៅក្នុងដែលស្អាត បើយកត្រាមធ្លឹវ និងកំឡុងកំដី
- រំលកប្រព័ន្ធដាក់ចំនួនក្នុង
- តែងប្រព័ន្ធនឹង រាល់ពេលវេលាប្រចាំប្រព័ន្ធបើយ

CDC

**ក្រសួងពេទ្យបានគ្រប់គ្រង/និមួយនាគមិនិត្ត គំនួនពេទ្យប្រចាំ
ខែឆ្នាំប្រចាំឆ្នាំ**

- ធ្វើសវាងការប្រើឱក្សាបីនេះ ដើម្បីរៀបចំប្រព័ន្ធទី
- ធ្វើសវាងការស្អុកនឹងផុងការឱរកវិវាទ និងការប្រើប្រាស់
- បញ្ចប់ពង្រីកប្រព័ន្ធប្រចាំឆ្នាំ និងអង្គភាព ដែលត្រូវបានប្រព័ន្ធដោយចាត់
- លាងប្រព័ន្ធប្រចាំឆ្នាំ និងអង្គភាព ដែលត្រូវបានប្រព័ន្ធដោយចាត់
- ពេលមានការបញ្ជាក់ថែមស្របទាប់ប្រចាំខែ ចំពោះបំពង់/ប្រព័ន្ធផ្លូវប្រើប្រាស់ ដើម្បីបង្កើតការប្រព័ន្ធប្រចាំឆ្នាំ ដើម្បីបង្កើតការប្រព័ន្ធប្រចាំឆ្នាំ



ស្ថាន់ឡាយក្នុងនាមិនិត្តនៃជាតិ

- មិក្សាក់គើយ៉ែម ហ្មាត់កោក (Myconacterium gordonae)
- មិក្សាក់គើយ៉ែម អាយុម-អំប្រាក់សុុយ៉ែម កំនិច (Myconacterium avium-intracellulare complex)
- មិក្សាក់គើយ៉ែម ឈុយុពិ (Myconacterium xenopi)
- មិក្សាក់គើយ៉ែម អាប់សុុស (Myconacterium abscessus)
- មិក្សាក់គើយ៉ែម ហ្មាត់ខ្សោទិម (Myconacterium fortuitum)
- មិក្សាក់គើយ៉ែម កង់សាកសី (Myconacterium kansasii)

Reference: Manual of Clinical Microbiology 8th Edition



**ការប្រើសង្គមខ្លះទៅលើ ពេជ្យអនុទត្តិការអនុវត្តន៍
និងសំរាប់ដ្ឋីរទិន្នន័យ**

- រក្សាការកំណត់ចោរ-ចូលមន្ត្រីភាពរោង
- ផែកទួសឱ្យភីភាព មុនធីភាពងារ/កំប្រឈឺ ប្រសិនបើមានចម្លែកឈាន់បញ្ចប់ប្រុងប្រយ័ត្ន
(មិនត្រូវបានបញ្ចប់)
- បញ្ហាកំ/ផ្តាស់ប្តូរស្របទាប់ប្រោះក្នុងទួសឱ្យភីភាព តាមពេលវេលាដែលមិនមែនការរំងស្មោះ
- រក្សាផ្ទៃខ្លះចោរចូលមន្ត្រីភីភាព គិត្យាត និងគ្មានការរំងស្មោះ
- បង្កើតដោយមានប្រជាប់ត្រូវបែងអារ៉ែសុល
- បើកប្រអប់សុវត្ថិភាព នៅក្នុងទួសឱ្យភីភាព



ការប្រើសង្គមខ្លះទៅលើ ពេជ្យអនុទត្តិការអនុវត្តន៍

- អនុវត្តន៍ភីភាពចំហរពេក្តុងទួសឱ្យភីភាពប៉ុណ្ណោះ
- ធ្វើឱ្យបន្ទាត់តុធ្វើការ ជាមួយល្អាយសម្រាប់មេរករប់បង ដែលអនុញ្ញាតឱ្យ
(កាត់បន្ទាយការចំការាយ អាមេរិក ឬប្រចិន ដល់ ៩០%)
- ធ្លាក់បុងវត្ថិភាព ជាមួយល្អាយសម្រាប់មេរក
- ធម្មបច្ចំការអូសុវត្ថិភាព



ការគ្រែសាធារណៈនិងការគ្រែសាធារណៈ

- បើកវត្ថុវិភាគមួយមួយ
- ការតាំងបញ្ជាប់ចុះព្រាម ពេលកំពុងអនុវត្ត
- ចូរព្រាមដៃ
- ប្រើកំរើមឈ្មោះមាត់ គ្នាកំប្រើដែល ប្រកួនដែមមាត់ទូទៅ
ប្រើប្រាណកំដែលដែលកុំការជាមួយ ក្នុងការអនុវត្ត



ការគ្រែសាធារណៈនិងការគ្រែសាធារណៈ

- ថែមប្រព័ន្ធទៀតជាយុទ្ធសាស្ត្រ និងការប្រើប្រាស់ប្រព័ន្ធដែលបានបង្កើតឡើង
- ប្រើប្រាស់ និងដែលបានបង្កើតឡើង ដែលបានបង្កើតឡើង និងការប្រើប្រាស់ប្រព័ន្ធដែលបានបង្កើតឡើង
- ប្រើប្រាស់ប្រព័ន្ធដែលបានបង្កើតឡើង និងការប្រើប្រាស់ប្រព័ន្ធដែលបានបង្កើតឡើង
- ធ្វើឱ្យការអនុវត្តន៍ វត្ថុវិភាគសំរាប់កែស្សីជំនាញ កំណើងពេល
ធ្វើឱ្យការវត្ថុវិភាគទូទៅ (ធ្វើឱ្យការពេលចំណុច ក្នុងក្រុមរង្វែងដោយថ្មីក)




ការពិភាក្សាពល្តែតិវាទ



CDC

ការពិភាក្សាពល្តែតិវាទ




CDC

ការពិន័យនគរណីភាសា




CDC

ការពិន័យនគរណីភាសា



CDC

ការពិន័យទេស្តីតាម




CDC

ការពិន័យទេស្តីតាម



CDC

ការពិភាក្សាអនត្តុពិភាក្សា



CDC

ការពិភាក្សាអនត្តុពិភាក្សា



CDC

ការគ្រែសទាញការនូវខ្លួន/និគ្ឝមានិភពិត គ្នាកំណុលពេជរដ្ឋបច្ចេកទេស

- ប្រើឈ្មាមស្ថាត មិនមានឈ្មាមស្ថាត
- ធម្មាកកប្រើប្រាស់ឈ្មាម ប្រើប្រាស់ (កំប្រើប្រាស់ប្រើប្រាស់)
- មានចេញផ្សាយប្របៃត្រានៃរាងឈ្មាម ក្នុងកំណុលពេជរដ្ឋបច្ចេកទេស
- ឯកសារឈ្មាមចុងក្រោយ, នោះថាលបំពេជបីជាប្រព័ន្ធ
- ឯកសារឈ្មាមចុងក្រោយ និងអវិជ្ជមាន ដាមួយការវិភាគអ្នកជីថុង។



ការគ្រែសទាញការនូវខ្លួន គ្នាកំណុលពេជរដ្ឋបច្ចេកទេស និគ្ឝមានិភពិត

- ទុកតម្លាតប្របៃត្រានៃ ពីឈ្មាមិមួយា ក្នុងពេជរដ្ឋបច្ចេកទេស
- ធ្វើសវាង ប្រើប្រាស់ទីក ចំពោះឈ្មាមមិនទាន់បំពាក់ពណិ
- ធ្វើសវាងការប្រើប្រាស់ទីករបាល ហូសកាលកំណត់
- ធ្វើសវាងការប្រើប្រាស់ទីកទុកបាល សម្រាប់បាយម្លាត
- បង្ហាញម្របពិន្ទុផ្តល់ទីកបន្ទិច មុននឹងប្រើ
- បង្ហាញម្របពិន្ទុផ្តល់ទីកបន្ទិច មុននឹងប្រើ



ភាគទី១៩នាមអ្នកចិត្តបណ្តុះនិងពិព្យូមានមិនធនា

- ស្ថាល់ច្បាស់ពាស់ “តំលៃចម្លាតា”
- ពិនិត្យមើលឱ្យក្នុងរាងការណ៍ប្រចាំខែ ជាអេយៈមាត់
- ពិនិត្យមើលឱ្យក្នុងរាងការណ៍ប្រចាំខែ និងការបណ្តុះជាអេយៈមាត់
- តាមដាននូវលម្អិតធម៌ជាអេយៈមាត់ មួននឹងរាយការ
- តាមដាននូវលម្អិតធម៌ជាអេយៈមាត់ ដោយបិន្ទ័យការប្រកាសនូវការ



ប្រភេទឯកជំនាញនាមអ្នកចិត្តបណ្តុះនិងពិព្យូមានមិនធនា

- ប្រប់ដែកគ្រប់គ្រងមនុស្សពិន័យ
- ធ្វើភាសមួយឡើង ប្រសិនបើវត្ថុវិភាគនៅម៉ាមេខ
- ប្រសិនបើគ្នានេះ ប្រប់កម្ពុជិតិប្រប់ក្រោងរបៀប សំរាប់វិភាគមួយឡើង
- ធានានូវគុណភាពប្រព័ន្ធនា និងការផ្តល់ផ្តល់
- ធ្វើការត្រួតពិនិត្យមួយនាមអ្នកចិត្តបណ្តុះនិងពិព្យូមានមិនធនា



ប្រសិទ្ធភាពល្អៃយេជ្ជាសនបណ្ឌិតិមុខទិន្នន័យ ចំណោះគ្រប់ដ្ឋាន

- ប្រាប់ដ្ឋានក្រប់គ្រងមនុស្សពិសោធន៍ា
- ទាក់ទងកម្មវិធីគ្រប់គ្រងរបៀបភាព
- ស្វើសំរាក់កម្មង់ទៀត
- ដាក់មេរោគដែលដូច ដើម្បីធ្វើតេស្សសេវាខិប



គ្រប់គ្រងទិន្នន័យ និងអនុវត្តន៍

- ប្រើប្រាស់វិធីដែលរក្សាទុញ្ញភាពវិញ
- ពាយដាក់ប្រព័ន្ធ ផ្លាសបណ្ឌិត និងឧបករណ៍
- រក្សាការកត់ត្រាផ្សេងៗត្រឹមត្រូវ
- បើកចំហេរការទំនាក់ទំនង ជាមួយដ្ឋានក្រប់គ្រងដ្ឋាន អ្នកស្វើសំរាក់កម្មង់ទៀត



ចំណុចទូទៅ

- AFB អាជព្រៃនសម្រួលរាល់ក្នុងវត្ថុវិភាគ គ្រប់ពេលចាំងអស់ ក្នុងកំពុង
ពេលអនុវត្តន៍យុ
- ផ្សេងខ្លួន គឺវាពីបាកនិងការពារ បើនឹងវាអាជព្រៃននៅកាត់បន្ថែម យើងត្រូវ
ដោយប្រើវិធីចិត្តរាយសំណើពីព្រាណកដ
- ការពារជាន់លម្អិតជាប្រចាំ គីមានប្រយោជន៍ ក្នុងការចាប់បាននូវ
លម្អិតលិរិដ្ឋមានមិនពីត
- នៅពេលដែលឱ្យិនិត្តិវិធី និងការពារពារ ដូច យើង ក្នុងការបង្ហាញ



References

- Recognition and Prevention of False-Positive Test Results in Mycobacteriology Training Video, CDC, APHL
- Manual of Clinical Microbiology, 8th Edition
- Smithwick, R. "Laboratory Manual for Acid-Fast Microscopy", 1976
- Kent PT KG. Public Health Mycobacteriology: Guide for the Level III Laboratory. US Department of Health and Human Services, Centers for Disease Control, USA 1985
- Burman, W., Reves, R. "Review of False-Positive Cultures for *Mycobacterium tuberculosis* and Recommendations for Avoiding Unnecessary Treatment"



មិន ២-៤: ការរាយតិច

មិន ២-៤-១	ការរាយតិចប្រចាំថ្ងៃ
មិន ២-៤-២	ការរាយតិចនៃអ្នកចូលរួម ដោយការធ្វើ Pre និង Post-test
មិន ២-៤-៣	ការរាយតិចវត្ថុ

មិនុយល ២-៤-៩: ការរាយតាំណែប្រចាំថ្ងៃ (Daily evaluation)

ការរាយតាំណែប្រចាំថ្ងៃ

ថ្ងៃទី ១ ២ ៣ ៤ ៥ (សូមគូសរង់ដ៏ព្រៀសយក)

កាលបរិច្ឆេទ: _____

សូមប្រាប់នូវរឿងឬដែលអ្នកទេញចិត្តអំពីមេរើនថ្ងៃនេះ:

សូមប្រាប់នូវរឿងឬដែលអ្នកមានការឱ្យចិត្តអំពីដោយមេរើនថ្ងៃនេះ:

តើមិនុយលដែលបានបង្ហាញថ្ងៃនេះត្រូវនឹងការពាទំពាច់សាប់ការបណ្តុះបណ្តាលចំពោះអ្នកទេ?

មតិរោបាប់បន្ថែម:

មូលំនៅ ២-៤-៣: ការងាយតិចនៃអ្នកចូលរួមដោយការធ្វើ Pre និង Post-test

ឈ្មោះ: _____

កាលបរិច្ឆេទ: _____

ការធ្វើពេលវេលា Pre-post course test

(ចូរគូសទៅខ្លួន (X) ដីកចំលើយត្រីមក្សា មានចំណុចយកចុះឈើដែលត្រីមក្សា)

1. តើវាបែងឆ្លងជូនមេច?

- a. ឆ្លងតាមខ្សែល (airborne transmission)
- b. តាមរយៈការចំណុច
- c. តាមឈាម

2. ទូរសួរភ្លាមដីសាងស្តែក III:

- a. ផ្តល់នូវការការពារជល់បុគ្គលិក និងបរិស្ថាន ឬទៀន្ទុមានការការពារជលិតជល (no product protection)
- b. ផ្តល់បុគ្គលិកចំពោះការការពារជលិតជល និងបរិស្ថាន (environmental and product protection)
- c. ផ្តល់នូវការការពារជលិតជល ឬទៀន្ទុមានការការពារជលបុគ្គលិក និងបរិស្ថាន

3. តើការប្រើប្រាស់ប្រើប្រាស់បុគ្គលិកបានរបៀបតូចនានា នៅលើដែលដែលកំណុងប្រើប្រាស់ម៉ាស៊ីនបំរុញ (centrifuge)?

- a. ប្រើប្រាស់បុគ្គលិកដើម្បីការប្រើប្រាស់បុគ្គលិកដើម្បីបង្កើតប្រើប្រាស់ជាក់ “dummy” ឬមួយទឹកគូរក្នុងបានជាក់

បន្ទះម

- b. សំណាកវិភាគតូរវេត្ត្របានពិនិត្យឡើងទុលឈរការ
 - c. កំបីដែ (sealed buckets) គ្នាវេត្ត្ររបីករឿងទូសរួតិភាងដីសាស្ត្រ
 - d. ចំពោះសំភារ៖ធ្វើពីមុនទាំងអស់ (All the previous ones)
4. តើមានរយៈពេលប៉ុន្មាននាថីដែលមានសារ៖សំខាន់ចូលការសំណាកច្បាស់ការឆ្លងខុចបញ្ហាប់ពីវិភាគត្រូវបានធ្វើអូមីហ្មូនជាមួយវិទីក (vortex)?
- a. ប្រមាណ ៥ នាទី
 - b. ប្រមាណ ៩៥ នាទី
 - c. ប្រមាណ ១៩ នាទី
5. តើវិភាគប៉ុន្មានត្រូវបានធ្វើ ឬដែលការសំណាកកាលសំណាកច្បាស់ការឆ្លងខុចនឹងមួយរឿងពីរណាតីរយៈពេលនៃការអនុវត្ត?
- a. ប្រមាណ ១០ វិភាគ
 - b. ប្រមាណ ៥ វិភាគ
 - c. ប្រមាណ ២៥ វិភាគ
 - d. ពីមានកំណត់
6. របៀបងរបៀបងអាចឈុរិភាគសំណាកច្បាស់ តាមច្បាប់មួយចំណងប្រាមេះ
- a. Blood agar
 - b. Ogawa medium

c. Mac Conkey agar

7. *M. tuberculosis* colonies តិះ:

- a. មានពណ៌ល្អីដែង
- b. មានរាបនេរ (Smooth)
- c. មានរូបរាងជាមុនសំបែង (bread crumbs) ប្រចាំតុលាក្រាប (cauliflower)

8. ចុរចំណេញទូទៅ: ខាងក្រោម

Reading	Report
No growth	Negative
	Actual figures
20 – 100 colonies	1+
100 – 200 colonies	
	3+
more than _____ colonies	4+

9. សមាសធាតុចំបងបន្ថែមក្នុងឯធម៌តាមគណការ:

- a. ការកង់ត្រួវគុណភាព (Quality Control)
- b. ការធានគុណភាពខាងក្រោម (External Quality Assurance)
- c. ការពិនៃកុណភាព (Quality Improvement)
- d. អីដែលមានពីមុន (All the previous ones)

10. សូមចំណេញកំរឿកសុំដារនៃសូចនករខាងក្រោមសំរាប់ការបណ្តុះមេរក :

Recovery rate (%)	Contamination rate (%) by solid media	Contamination rate (%) by liquid media

មូលដ្ឋាន ២-៤-៣: ការរាយកំណត់លវត្ថុ

ការបណ្តុះបណ្តាលការបណ្តុះមេដោត

បញ្ជីនៃការរាយកំណត់លវការបណ្តុះបណ្តាល

កាលបរិច្ឆេទ: _____

កិវិធីនៃការរាយកំណត់ល ១ – ៥ សូមបង្កើតឱ្យដែលបង្ហាញពីការរាយកំណត់លវការបណ្តុះបណ្តាល

១. មនុស្សត្រូវបានទទួលការបណ្តុះបណ្តាល តើអ្នកត្រូវបានពន្លាលិត្តតាមបណ្តុះបណ្តាលនេះទេ?	អត់ទេ ១ ២ ៣ ៤ ៥	បានយល់ ៥
២. តើមាតិកាដែលការបណ្តុះបណ្តាលត្រូវនិងគោលបណ្តុះបណ្តាលមេរោនទេ?	១ ២ ៣ ៤ ៥	
៣. តើការបណ្តុះបណ្តាលនេះបានផ្តល់នូវភីដែលអ្នកពីនឹងទុកទេ?	១ ២ ៣ ៤ ៥	
៤. តើអ្នកពីនឹងទុកថា ការបណ្តុះបណ្តាលនេះនិងផ្តល់នូវការឆ្លាស់ប្រអប់ដែលបានបន្ថែមទេ?	១ ២ ៣ ៤ ៥	
៥. តើអ្នករាយកំណត់លើផ្ទុចមេចចំពោះដែលប្រយោជន៍នៃការបណ្តុះបណ្តាលនេះ?	ពីមាន ប្រយោជន៍ ១ ២ ៣ ៤ ៥	មានប្រយោជន៍ ៥
៦. តើការបណ្តុះបណ្តាលនេះបានផ្តល់នូវចំណុចផ្តល់ខាងក្រោមទេ?	មិនល្អ ៥	ល្អប្រាំស៉ា ៥
៧. ពីមានស្តីពីត្រីស្តីដែលបានបង្ហាញនៅក្នុងបណ្តុះបណ្តាល	១ ២ ៣ ៤ ៥	

៨. ឧបាទាហ័ណ្ឌនៃសារ៖សំខាន់នៃការអនុវត្ត ត. ផ្សេនតាមរយៈលំហាត់អនុវត្ត យ. ឯកាសគួងការស្វែសំណ្ងះ និងចូលរួម ច. ពេលវេលាក្នុងការពិភាក្សា	១ ១ ១ ១	២ ២ ២ ២	៣ ៣ ៣ ៣	៤ ៤ ៤ ៤	៥ ៥ ៥ ៥
មគិយោបល់បន្ថែមដើម្បីប្រពាល់បទទាំងនេះ:					
៧. តើអ្នករាយត្រូវបានដឹងពីរបាយនៃការបណ្តុះបណ្តាលដូចម្ខេច? ក. ការរៀបចំការបណ្តុះបណ្តាល ខ. ការរៀបចំមេរោគនៃការបណ្តុះបណ្តាល (training manual) គ. មាតិកនៃមេរោគ	១ ១ ១ ១	២ ២ ២ ២	៣ ៣ ៣ ៣	៤ ៤ ៤ ៤	៥ ៥ ៥ ៥
៨. តើអ្នកមានទំនួកចិត្តចំពោះចំណុចខាងក្រោមនេះទេ? ក. ពណ៌នាអំពីក្នុងទីនៃមន្ទីរពិសោធន៍ក្នុងការបញ្ចប់ដីរបេង ខ. អនុវត្តការនិភិជ្ជនៃសំណាប់ការឆ្លងខ្សែច (decontamination) គ. ការរៀបចំមេឡើងសំកប់ការបណ្តុះមេហោត និង DST ឃ. ផ្តល់នូវការណែនាំអំពីការស្របតាមការបង្កើត ឱ. ប្រើប្រាស់នូវការណែនាំអំពីសុវត្ថិភាពសម្របក្នុងពេលវេះការបណ្តុះមេហោតបេង	១ ១ ១ ១ ១ ១	២ ២ ២ ២ ២ ២	៣ ៣ ៣ ៣ ៣ ៣	៤ ៤ ៤ ៤ ៤ ៤	៥ ៥ ៥ ៥ ៥ ៥

៣. ប្រើប្រាស់នូវការកងច្រោលគុណភាព	១	២	៣	៤	៥
៤. កំណត់នូវកំហែសដើលអាចទីតាំងឡើងក្នុងការណែលធ្វើឱ្យស្ថិត	១	២	៣	៤	៥
៥. ការគ្រប់គ្រងបញ្ជីរសារពីកណ្តាល(inventory)សំរាប់មន្ទីរ ពីសេដស៊ីបណ្តុះមេរក	១	២	៣	៤	៥
៦. ការកត់គ្រាត និង ការធ្វើរាយការណ៍លទ្ធផលនៃការបណ្តុះ មេរក	១	២	៣	៤	៥
៧. រក្សាទុកនូវកំនត់ត្រាសម្រប	១	២	៣	៤	៥
៨. ប្រើប្រាស់នូវប្រព័ន្ធទានគុណភាពខាងក្រោម EQA ត្រួនដំឡើង ការងារអ្នក	១	២	៣	៤	៥

តើអ្នកទៅលើថ្មីជាងគេបំផុតអំពីការបណ្តុះបណ្តាលនេះ?

តើអ្នកមិនស្បែកពេញឯកជាងគេអំពីការបណ្តុះបណ្តាលនេះ?

ប្រសិនបើអ្នកអាចរៀបចំវត្ថុបណ្តុះបណ្តាលនេះឡើងវិញ តើអ្នកនឹងកែសម្រួលដើម្បីខ្លះ?

មកឱយាបល់ឡើងទៅ?

ឧបត្ថម្ភការបោះឆ្នែរដោយ:

CENAT /  National TB Control Project

ឱ្យអុពនេះត្រូវបានបកប្រើដោយអង្គភាព CENAT/JICA NATIONAL TB CONTROL PROJECT
និងសហគមនាគាមួយ មន្ត្រីមន្ត្រីរដ្ឋបាល និងហេដ្ឋលិន